



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី២២ លេខ៦២

ថ្ងៃទី០៣ ឆ្នាំ២០២២

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស

ក មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៨៩៥ ស្តីពី ការផ្តល់គោរមងារលោក សុខ យាក ជា ឧកញ៉ា	៧៥៧១
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៨៩៦ ស្តីពី ការផ្តល់គោរមងារលោកស្រី សុខ បន្ទូ ជា ឧកញ៉ា	៧៥៧២
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៨៩៧ ស្តីពី ការផ្តល់គោរមងារលោកស្រី សុខ បន្ទី ជា ឧកញ៉ា	៧៥៧៣
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៨៩៨ ស្តីពី ការផ្តល់គោរមងារលោក ណាំង សុភាត ជា ឧកញ៉ា	៧៥៧៤
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៨៩៩ ស្តីពី ការផ្តល់គោរមងារលោក សាយ សុភ័ក្ត្រា ជា ឧកញ៉ា	៧៥៧៥
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់អ្នកស្រី ម៉ឺ ចៀន (MEI JUAN) ជនជាតិចិន សញ្ជាតិចិន	៧៥៧៦
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្ម ដល់កុមារា មីហេអ៊ីឆេវ អេឡិចសេនឌ័រ (MIKHEICHEV ALEKSANDER) ជនជាតិ រុស្ស៊ី សញ្ជាតិរុស្ស៊ី	៧៥៧៧
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០២ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១១រូប	៧៥៧៨
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៣ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១១រូប	៧៥៧៩
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៤ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយ នគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣រូប	៧៥៨០
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៥ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១២រូប	៧៥៨១
២-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៦ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១១រូប	៧៥៨២
៣-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគម ៤៣រូប	៧៥៨៣
៣-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៨ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតឈ្មោះ ឆាំ ពេជ្រ ភេទ ប្រុស	៧៥៨៥
៤-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩០៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាម លំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៤៧រូប	៧៥៨៦
៦-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ប្រគេនព្រះសង្ឃ ២អង្គ	៧៥៨៨

ខ

៦-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១១ ស្តីពី ការតម្កើងឋានន្តរស័ក្តិ នាយទាហាន ថ្នាក់ឧត្តម សេនីយ៍ និងថ្នាក់រសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលបូសពិការ ត្រូវផ្ទេរទៅក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ៥៨រូប	៧៥៨៩
៦-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១២ ស្តីពី ការបញ្ចប់មុខតំណែងឯកឧត្តម ជា ម៉ុងហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	៧៥៩២
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៣ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក វ៉ង់ ម៉ាឌីន ឡិប ស៊ីង (WONG MARTIN LEP SHING) ជនជាតិ អង់គ្លេស សញ្ជាតិអង់គ្លេស	៧៥៩៣
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៤ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក អ៊ុម ប៊ឺត (UM BERT) ជនជាតិកូកគី សញ្ជាតិកូកគី	៧៥៩៤
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៥ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក ឈិន គ័រលី (CHEN, GUOLI) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរឈ្មោះជា ឈិន ដារ៉ា (CHEN DARA)	៧៥៩៥
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៦ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក ម៉ា ស៊ូហ្វូ (MA, SHUFU) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរឈ្មោះជា ម៉ា ដូង (MA DONG)	៧៥៩៦
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៧ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក ហ្វាង ឈីងកៃ (HUANG, CHENGKAI) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរ ឈ្មោះជា ឈិន ម៉ីន (CHEN MIN)	៧៥៩៧
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជា តូបការ ចំពោះ ឧបាសិកា ទន់ ធី និងលោកជំទាវ ម៉ក់ ស៊ីថា	៧៥៩៨
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩១៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាម លំដាប់ថ្នាក់ ប្រគេន-ដល់ ព្រះសង្ឃ និងសប្បុរសជន ៤៦ អង្គរូប	៧៥៩៩
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩២០ ស្តីពី ការផ្តល់គោរមងារលោក ចាប ឈីមហាន ជា ឧកញ៉ា	៧៦០១
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩២១ ស្តីពី ការតែងតាំងមុខតំណែងលោកជំទាវ សូ ស្រីពៅ ជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល	៧៦០២
៩-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩២២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាអម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ១៧រូប	៧៦០៣
១០-៨-២០២២	-ព្រះរាជក្រឹត្យ នស/រកត/០៨២២/៩២៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម ចាត ស៊ីនាង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ	៧៦០៥

គ

II~រាជរដ្ឋាភិបាល

១~អនុក្រឹត្យ

១៩-១០-២០២២	-អនុក្រឹត្យលេខ ២១៥ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៧៦០៦
២០-១០-២០២២	-អនុក្រឹត្យលេខ ២១៦ អនក្រ.បក ស្តីពី ការកែសម្រួលចំណងជើង មាត្រា១ និងមាត្រា៤ នៃ អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដី ទំហំ ៨ ៦៣១ (ប្រាំបីពាន់ប្រាំមួយរយសាមសិបមួយ) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិ បុទុមសាគរ ភូមិសាស្ត្រ ឃុំតានួន ស្រុកបុទុមសាគរ ខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដើម្បីផ្តល់ជូនក្រុមហ៊ុន Royal Group Co., Ltd រៀបចំបង្កើតនិងអភិវឌ្ឍន៍តំបន់ សេដ្ឋកិច្ចពិសេស	៧៦០៨
២០-១០-២០២២	-អនុក្រឹត្យលេខ ២១៧ អនក្រ.បក ស្តីពី ការប្រើប្រាស់គណនីឯកជនភូមិសាស្ត្រ សហគ្រាស សាធារណៈ របស់រាជរដ្ឋាភិបាល	៧៦១១
២០-១០-២០២២	-អនុក្រឹត្យលេខ ២១៩ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៧៦១៣
២០-១០-២០២២	-អនុក្រឹត្យលេខ ២២០ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៧៦១៥
២១-១០-២០២២	-អនុក្រឹត្យលេខ ២២១ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា៤ មាត្រា៥ និងមាត្រា១៦ នៃ អនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកំណត់អត្រាកាត់ទាន បែបបទ និង នីតិវិធីនៃការបង់កាត់ទានរបស់និស្សិតសង្គមផ្នែកថែទាំសុខភាព សម្រាប់ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន	៧៦១៧
១៥-៨-២០២២	-អនុក្រឹត្យលេខ ៦៣៥ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីនគរបាលជាតិកម្ពុជា	៧៦២១
១៥-៨-២០២២	-អនុក្រឹត្យលេខ ៦៣៦ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីនគរបាលជាតិកម្ពុជា	៧៦២២
១៥-៨-២០២២	-អនុក្រឹត្យលេខ ៦៣៧ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីនគរបាលជាតិកម្ពុជា	៧៦២៤
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៣៨ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីរាជការ	៧៦២៦
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៣៩ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ	៧៦២៨
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៤០ អនក្រ.តត ស្តីពី ការជូនមេធាវីមុនីសារាភ័ណ្ឌ	៧៦៣០
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៤១ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីរាជការ	៧៦៣២
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៤២ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីរាជការ	៧៦៣៣
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៤៣ អនក្រ.តត ស្តីពី ការកែតម្រូវចំណងជើងមន្ត្រីរាជការ	៧៦៣៥
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៤៤ អនក្រ.តត ស្តីពី ការជូនមេធាវីសហមេត្រី	៧៦៣៧
១៦-៨-២០២២	-អនុក្រឹត្យលេខ ៦៤៥ អនក្រ.តត ស្តីពី ការជូនមេធាវីការងារ	៧៦៣៨

III~ការងារបណ្តាញសង្គម

១~ទីស្តីការេដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ១៤-១១-២០២២ -ប្រកាសលេខ ៨៣៦ សហវ.ប្រក ស្តីពី ការតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ ជំនួស របស់អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ៧៦៥២
- ១៤-១១-២០២២ -ប្រកាសលេខ ៨៣៧ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យកបុប្ផប្រទាន និងរដ្ឋទេយ្យក- បុប្ផប្រទានរង នៅអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ៧៦៥៥
- ២៨-១២-២០២២ -ប្រកាសលេខ ១០៧០ សហវ.ប្រក ស្តីពី ការបង្កើតការិយាល័យសវនកម្មសហគ្រាសទី១១ និងការិយាល័យជំរុញការប្រមូលបំណុលពន្ធ នៃនាយកដ្ឋានសវនកម្មសហគ្រាស នៃ អគ្គនាយកដ្ឋានពន្ធដារ ៧៦៥៧
- ២៨-១១-២០២២ -សេចក្តីសម្រេចលេខ ១៣១ សហវ ស្តីពី ការបង្កើតក្រុមការងារដោះស្រាយគម្រោងវិនិយោគ ជាប់គាំងក្នុងខេត្តព្រះសីហនុ ៧៦៥៩
- ២៩-១១-២០២២ -ប្រកាសអនុក្រសួងលេខ ៨៦៩ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យកបុប្ផប្រទាន នៅ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ៧៦៦៣

២~ទីស្តីការេដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

- ២២-៧-២០២២ -ប្រកាសលេខ ៣០៧ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន កុនដា ហ្វីនីលីយ៉ា ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងដែក) ៧៦៦៦
- ២២-៧-២០២២ -ប្រកាសលេខ ៣០៨ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខុអិលធីឌី បង្កើតរោងចក្រ ផលិតខោទឹកនោមសម្រាប់ទារក និងមនុស្សចាស់ ៧៦៦៩
- ២២-៧-២០២២ -ប្រកាសលេខ ៣០៩ ឧបន.កឧ.ប្រក ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន មេតថេក អ៊ុមអេសអ៊ី ហ្សេត ខប បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៦៧២

៣~ទីស្តីការេដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល

- ១-៩-២០២១ -ប្រកាសលេខ ០៨៩៨ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០៨៩៨ រថ.អប្រក.លអ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ៧៦៧៥
- ១-៩-២០២១ -ប្រកាសលេខ ០៨៩៩ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០៨៩៩ រថ.អប្រក.លអ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ៧៦៧៩
- ១-៩-២០២១ -ប្រកាសលេខ ០៩០១ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០៩០១ រថ.អប្រក.លអ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ៧៦៨៣
- ១-៩-២០២១ -ប្រកាសលេខ ០៩០២ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០៩០២ រថ.អប្រក.លអ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ៧៦៨៧
- ១-៩-២០២១ -ប្រកាសលេខ ០៩០៥ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយ ប្រេងឥន្ធនៈ លេខ ០៩០៥ រថ.អប្រក.លអ ចុះថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ ៧៦៩១



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/៤៧៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក **សុខ យាក**

ជា

ឧកញ៉ា

៣៣.៤៥០៨.៥០០

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៤៩៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោកស្រី **សុខ ចន្ទ**

ជា

ឧកញ៉ា

លេខ. ៥៥០៤. ៥០១

នសីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោកស្រី **សុខ ចន្ទី**

ជា

ឧកញ៉ា

៣៣.២៥០៨.១០៥

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៤៩៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក ណាំង សុភាត

ជា

ឧកញ៉ា

៣៣.៥៥០៧.៩០៣

នស/រកត/០៨២២/ ៤៩៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៤៩៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក **សាយ សុភ័ក្ត្រា**

ជា

ឧកញ៉ា

៣៣៣-៥៥០៨.៥០៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

បានឮម្តងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៥០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតុបន្ថែមកម្មដល់អ្នកស្រី **ម៉ឺ មឿន** (MEI JUAN) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៩៣ នៅខេត្តហ៊ុយប៊ី សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ព.រ. ២៤០៨ . ៥០៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៥០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១.-** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់កុមារ **មីកហ៊ឺចេវ អឌ្ឍបសេនឌី (MIKHEICHEV ALEKSANDER)** ជនជាតិរុស្ស៊ី សញ្ជាតិរុស្ស៊ី កើតថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងមូស្កូ សហព័ន្ធរុស្ស៊ី។
- មាត្រា ២.-** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៣៣.២៤០៨.៥០៦

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកាលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តម ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាប្រសិទ្ធិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ក្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១- វរសេនីយ៍ឯក	ព្រាម ម៉ូរី	អត្តលេខ	១៧៥៥៨
២- វរសេនីយ៍ឯក	ជោត អិរិទ្ធ	អត្តលេខ	៣០៨១៩
៣- វរសេនីយ៍ឯក	ជាន់ អុលា	អត្តលេខ	៥៤៤៦២
៤- វរសេនីយ៍ឯក	សេង ចាឃោ	អត្តលេខ	៦៩៥៥៤
៥- វរសេនីយ៍ឯក	គូ អេង	អត្តលេខ	៧៣២១៤
៦- វរសេនីយ៍ឯក	យី សុខុម	អត្តលេខ	៧៣៦០៧
៧- វរសេនីយ៍ឯក	ច័រ ប្រុស	អត្តលេខ	៧៨១៦២
៨- វរសេនីយ៍ឯក	នួន ណាត	អត្តលេខ	៨៥៧៩៧
៩- វរសេនីយ៍ឯក	សុខ សំអុល	អត្តលេខ	៨៥៨៤៤
១០- វរសេនីយ៍ឯក	សែម មេនា	អត្តលេខ	៨៧៦៧៨
១១- វរសេនីយ៍ឯក	ហឡូ ប្រុស	អត្តលេខ	៨៧៦៨៩ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជលញ្ឆករ ២៤០៨. ៩០៧

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកនៃការអនុវត្តរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៥០៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អនុជំហររាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លាំងឯកសារស្តីពី **ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់** ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១- វរសេនីយ៍ឯក	ណុប សារីម	អត្តលេខ	៣០៧០៥
២- វរសេនីយ៍ឯក	ឆោត សំបិន	អត្តលេខ	៥៦៨៣៨
៣- វរសេនីយ៍ឯក	តែម សំណាង	អត្តលេខ	៦៣២២២
៤- វរសេនីយ៍ឯក	ចាន់ សន្ធារ	អត្តលេខ	៦៦៥៥២
៥- វរសេនីយ៍ឯក	ជឹម ជ័យអនៈ	អត្តលេខ	៦៨៧៩៧
៦- វរសេនីយ៍ឯក	ស្រីន ម៉េងស្រី	អត្តលេខ	៧១៥៤៣
៧- វរសេនីយ៍ឯក	ហ៊ឹមយន់ ស៊ីនណារិន	អត្តលេខ	៧២០៦៣
៨- វរសេនីយ៍ឯក	ហេង ហាង	អត្តលេខ	៧២១៩៨
៩- វរសេនីយ៍ឯក	ស៊ី ចុក្កា	អត្តលេខ	៧២៨៧១
១០- វរសេនីយ៍ឯក	ខួន គារក្រែ	អត្តលេខ	៧៨៨៩៤
១១- វរសេនីយ៍ឯក	ឈិន ណារិន្ទ	អត្តលេខ	៨៤៥៩៨ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព.ក. ២២០៨. ៥០៨

នស/រកត

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកាសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៥០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍តេជោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- ឧត្តមសេនីយ៍ត្រី **ឈុន ចន្ទធា** អត្តលេខ ៦៣៣១៥
- ២- ឧត្តមសេនីយ៍ត្រី **ហាង លឹមអុន** អត្តលេខ ៦៥៣៦៧
- ៣- ឧត្តមសេនីយ៍ត្រី **ជន សិរីហ៊ុន** អត្តលេខ ៦៧៥៩២

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ពស.២៥០៤. ៥០៥

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកាសាលបណ្ណាត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩០៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តម ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អនុជង្គករាជរដ្ឋបាលសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១-	វរសេនីយ៍ឯក	ឆយ អ៊ឹមឡេង	អគ្គលេខ	១៧៤០៧
២-	វរសេនីយ៍ឯក	សុខ សាន	អគ្គលេខ	៣៦៥៨៨
៣-	វរសេនីយ៍ឯក	តោង បង្គុលា	អគ្គលេខ	៦២១៣៥
៤-	វរសេនីយ៍ឯក	ថា សិរីសុជាតិ	អគ្គលេខ	៦៦៩៨១
៥-	វរសេនីយ៍ឯក	សំ ចាន់នា	អគ្គលេខ	៦៨២៣៧
៦-	វរសេនីយ៍ឯក	អ័ង កាវុទ្ធ	អគ្គលេខ	៦៨៧៧៩
៧-	វរសេនីយ៍ឯក	សុភក្តិ ឃ័រធីណា	អគ្គលេខ	៧២៩២៩
៨-	វរសេនីយ៍ឯក	ថាង ប័ណ្ណារិទ្ធ	អគ្គលេខ	៧៣២៥០
៩-	វរសេនីយ៍ឯក	ថា ណារ៉េន	អគ្គលេខ	៧៤០០៧
១០-	វរសេនីយ៍ឯក	ហុន ចន្ទ្រៈ	អគ្គលេខ	៧៨១៨៣
១១-	វរសេនីយ៍ឯក	ស សុខហ៊ាន	អគ្គលេខ	៨៤៦៤៤
១២-	វរសេនីយ៍ឯក	ហ៊ាន ឈុនត្រី	អគ្គលេខ	៩០៩៦៨ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៣.៤៤០៤. ៩១០

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកវិស័យការងាររដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ឌីន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៨២២/ ១០២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អនុជបករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្លើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១- វរសេនីយ៍ឯក	ហេង បូរិន	អគ្គលេខ	០៥៩៨៥
២- វរសេនីយ៍ឯក	យ៉េន ការិន្ទ	អគ្គលេខ	៥៥១៦០
៣- វរសេនីយ៍ឯក	ប៉ាង សារ៉ាវ៉ែន	អគ្គលេខ	៦៥៦៤៣
៤- វរសេនីយ៍ឯក	សុខ ឡានឌី	អគ្គលេខ	៦៦៦៦៩
៦- វរសេនីយ៍ឯក	ណា វីតាហ្សាអ័រី	អគ្គលេខ	៧២៣២៣
៦- វរសេនីយ៍ឯក	សេង តារាឌុឡ	អគ្គលេខ	៧៨៧១២
៧- វរសេនីយ៍ឯក	តាន់ អង់	អគ្គលេខ	៨៤៣០៣
៨- វរសេនីយ៍ឯក	ចេង ស៊ីម៉ី	អគ្គលេខ	៧៣៦២៩
៩- វរសេនីយ៍ឯក	លឹម តារាវិទូ	អគ្គលេខ	៧៧៥៤៩
១០- វរសេនីយ៍ឯក	ហ៊ឹម មុនីក័ក្រ	អគ្គលេខ	៨៣០១១
១១- វរសេនីយ៍ឯក	យី គីមណា	អគ្គលេខ	៩១១១៧ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លល. ៤៤០៨. ១១

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកនាយករដ្ឋមន្ត្រី
[Signature]
កិត្តិនីតិសាលលុបបំបាត់ មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគម ៤៣រូប៖

ក-គ្រឿងឥស្សរិយយស **ជាតិបូជការ** :

- | | |
|-----------------------------------|----------------------------------|
| ១- ឯកឧត្តម តេ ឡូរិន | ១០- ឯកឧត្តម សៀ សុភ័ក្ត្រ |
| ២- ឯកឧត្តម ខូន ណាង | ១១- ឯកឧត្តម ស៊ី ណាង |
| ៣- លោកជំទាវ ទេព គុណម | ១២- បណ្ឌិត សេ រ៉ានុន |
| ៤- ឯកឧត្តម ទូ ចាន់សុភី | ១៣- ឯកឧត្តម ជ្រិន សុផា |
| ៥- ឧកញ៉ា ជា សុខយាង | ១៤- លោកជំទាវ យី ចារី |
| ៦- ឯកឧត្តម ស៊ិន ឌ័ន្ទី | ១៥- លោកជំទាវ ម៉ុំ សុវណ្ណា |
| ៧- បណ្ឌិត ហារុហ៊ុន ហាង់ដា | ១៦- បណ្ឌិត សៀង សុចន្ទ្រា |
| ៨- លោកជំទាវ អ៊ុក រ៉ានីន | ១៧- ឯកឧត្តម លី ណាឌុឡ |
| ៩- លោកជំទាវ ជា សុចន្ទ្រានី | ១៨- លោក ហេង ពិសិដ្ឋ |

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយឡន** :

- | | |
|---------------------------|------------------------------|
| ១- លោក ឈុន ណុច | ៤- លោក ជួន សេដ្ឋា |
| ២- លោក ម៉ុក ឌីម៉ង់ | ៥- ឧកញ៉ា សុខ សម្បត្តិ |
| ៣- លោក ខៀវ សុខនី | |



គ-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ឌ** ថ្នាក់ **មហាសេនីយឡាន** :

- | | |
|------------------------------|-------------------------------|
| ១- ឯកឧត្តម ធាន ថេរ្យ | ៤- ឧកញ៉ា ប៊ុន ណារី |
| ២- លោក ខៀម សីហា | ៥- លោកស្រី ទេ ពុទ្ធាធី |
| ៣- លោក ភឹម មុនីសេដ្ឋា | ៦- បណ្ឌិត អាន បូរ៉ា |

ឃ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា** :

លោក **ហ៊ុន សំពេក**

ង-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ឌ** ថ្នាក់ **មហាសេនា** :

- | | |
|---------------------------------|-------------------------------------|
| ១- ឯកឧត្តម ឆាន់ បូរ៉ា | ៧- លោកជំទាវ ប៊ី សុវណ្ណថា |
| ២- លោក សេន បុណ្យា | ៨- លោកស្រី ហ៊ុយ គុជគន្ធនីនណា |
| ៣- លោក ច័ន្ទ សុជាតីអ | ៩- លោក លី វិរៈ |
| ៤- លោក ច័ន្ទ សុជាតី | ១០- លោក ហេង ចាន់វិទ្យុ |
| ៥- លោកស្រី ដាន ស្រីពេជ្រ | ១១- លោកស្រី ហេង លក្ខិណា |
| ៦- លោក ឡឿង យ៉ែនពិន | |

ច-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មីមឱន** :

លោក **ឡឿង យ៉ែនពិន**

ឆ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **សេនា** :

លោក **សែម សុម័ន**

ពស. ៥៥០៨. ៩១៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទី១
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ុន រ៉ានី**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩០៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត ០១២១/០៣០ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការបន្តបន្ថយទោស និងការលើកលែងទោស
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : លើកលែងទោសឱ្យទណ្ឌិតឈ្មោះ **ឆាំ ពេជ្រ ភេទប្រុស** ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តែទោសអនុវត្តក្នុងពន្ធនាគារ ១ ឆ្នាំ ហើយទោសដែលនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌសាលាដំបូងរាជធានីភ្នំពេញលេខ១៥៧ “VI” ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ របស់តុលាការកំពូល។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះតទៅ។

ព្រះរាជក្រឹត្យ ០៨២២ ៩០៨

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានបង្គាប់តាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩០៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាេព្រាហ្មបតី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ច្បាប់ព្រះរាជទាន

ក-គ្រឿងឥស្សរិយយស ជាតូបការ

១- ឧកញ៉ា	យិន ម៉ាន់	២- ឧកញ៉ា	យិន ថេនណេន
----------	------------------	----------	-------------------

ខ-គ្រឿងឥស្សរិយយស ព្រះរាជានាមក្រកម្ពុជា ថ្នាក់ មហាសេរីចង្ក្រង :

១- ឧកញ៉ា	ហេង ច័ន្ទណារី	២- ឯកឧត្តម	សុខ ចាន់កក្កី
៣- លោកជំទាវ	ម៉ែន សេដាវ៉ាវី	៤- លោក	ហាម សុទ្ធិបូរី
៥- ឯកឧត្តម	ទុន ធារី	៦- ឯកឧត្តម	ជាំ សីហា
៧- ឯកឧត្តម	ទ៉ាន់ យ៉ាន	៨- ឯកឧត្តម	លាង ឡុងឌី
៩- ឯកឧត្តម	អំ ឡឿន	១០- លោក	ហាន សីហា
១១- លោក	ចាប៉ ហ៊ានុល	១២- លោក	ជួន រ៉ែម
១៣- លោកបណ្ឌិត	ព័ន ឈីរីពិសិដ្ឋ	១៤- លោក	វង្ស លីហេង
១៥- Mr.	XIE JINGHUA	១៦- លោក	ជា សុវណ្ណមករា
១៧- លោកជំទាវ	តឿន ជានីន	១៨- លោក	គង់ ធុឌី
១៩- លោក	កែវ សុវណ្ណារ៉ា	២០- លោក	ហេង ពិភាណ្ឌារ៉ា
២១- លោកស្រី	សុខុន សុខគា	២២- លោក	ឆាម ចាន់ត្រី
២៣- លោក	សុន សុផន		

គ-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីចង្ក្រង :

១- លោកជំទាវ	ហេង សោភ័ណ	២- ឯកឧត្តម	យ៉ន់ ឧបរាជ
៣- លោក	ឈុន សុឃុន	៤- ឯកឧត្តម	ជា សុឆ្វា
៥- លោក	ផាន់ សុភាព	៦- ឯកឧត្តម	ព្រ័យ ឈន់

ឃ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីចង្ក្រង :

១- ឯកឧត្តម	ឈឹម ចាសនា	២- ឯកឧត្តម	សៀម សំរេម
៣- ឯកឧត្តម	សំរ៉ែ សុវណ្ណារ៉ា	៤- លោកជំទាវ	ឃៀក ម៉ុនធី
៥- ឯកឧត្តម	ជួប សុភី	៦- លោក	អេង សុរ
៧- លោក	គិន ឈុនឡុង	៨- លោក	យ៉ ពិសិដ្ឋ
៩- លោក	ហៀង ស៊ីណា	១០- លោក	សំ ឡឿន
១១- លោក	ឈៀង សុន	១២- លោកជំទាវ	ឈិន ត្រីវុន



ង-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន
ថ្នាក់ មហាសេនីបង្គំ

១- លោក តាំង ហាម ២- លោក សុខ គីមជ

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១- លោក កាន់ ធីតី ២- លោក ចាម គា

លេខ. ៥៥០៨.៩១៤

ស៊ីហម

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

គ្រឿងឥស្សរិយយស ប្រភេទព្រះសង្ឃ ២អង្គ៖
គ្រឿងឥស្សរិយយសមុនីសាវភ័ណ្ឌ ថ្នាក់ មហាសេនា
១-ព្រះធម្មភទ្ទវេទី គង់ វណ្ណៈ
២-ព្រះគ្រូមង្គលសត្តាមុនី សួង ថេង

ព.រ. ៤៤០៤. ៩១៥

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ដែលរៀបចំពិការ ត្រូវផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ៥៨ រូប ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក

១-ឧត្តមសេនីយ៍ទោ	ឡុំ	សុផល	អត្តលេខ ០០៤២៤៤
២-ឧត្តមសេនីយ៍ទោ	ម៉ៅ	សុគន្ធ	អត្តលេខ ០០៨៣៧៣
៣-ឧត្តមសេនីយ៍ទោ	ម៉ុន	សំ	អត្តលេខ ០០១៤៣៨
៤-ឧត្តមសេនីយ៍ទោ	ជុំ	សុឃ្វៀន	អត្តលេខ ០០៨៣៧៧
៥-ឧត្តមសេនីយ៍ទោ	អ៊ុន	សយ	អត្តលេខ ០១៧២៣៤
៦-ឧត្តមសេនីយ៍ទោ	ជឿន	ចន្ទធី	អត្តលេខ ០១៣៧៣៣
៧-ឧត្តមសេនីយ៍ទោ	ខៀវ	ផាន់ឡា	អត្តលេខ ០០២១៩៩
៨-ឧត្តមសេនីយ៍ទោ	សន	ម៉ុន	អត្តលេខ ០១៧១០១
៩-ឧត្តមសេនីយ៍ទោ	ធីម	សារ៉េត	អត្តលេខ ០០៩៦៤៩



១០-ឧត្តមសេនីយ៍ទោ	ឆឹម អន្តរាភិ	អត្តលេខ ០០៣២៦៨
១១-ឧត្តមសេនីយ៍ទោ	ម៉ក់ ចាន់ជារ៉ាវី	អត្តលេខ ១៤៥០៣៤
១២-ឧត្តមសេនីយ៍ទោ	ឡាច ជិន	អត្តលេខ ០០១៦៤២
១៣-ឧត្តមសេនីយ៍ទោ	ជ្រីង សុផល	អត្តលេខ ០០១៨៣៤
១៤-ឧត្តមសេនីយ៍ទោ	អ៊ុយ ឆឹមរេន	អត្តលេខ ០០៣៨៦៣
១៥-ឧត្តមសេនីយ៍ទោ	សុខ ហៀង	អត្តលេខ ០១៤៤៤៨
១៦-ឧត្តមសេនីយ៍ទោ	ជ្រីង ខេង	អត្តលេខ ០០០៥៥៧
១៧-ឧត្តមសេនីយ៍ទោ	ទីត ចម្បុនា	អត្តលេខ ០០១៤៩១
១៨-ឧត្តមសេនីយ៍ទោ	ហែម ភាវ៉ាត	អត្តលេខ ០២១១៣៧
១៩-ឧត្តមសេនីយ៍ទោ	កែត សំរឿង	អត្តលេខ ០០០២៤៤

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ

១-ឧត្តមសេនីយ៍ត្រី	សូ ចន្តរាភិ	អត្តលេខ ០០១១៩៧
២-ឧត្តមសេនីយ៍ត្រី	ស្វាយ សុជា	អត្តលេខ ០១៣៨៦១
៣-ឧត្តមសេនីយ៍ត្រី	នាង ស៊ីថា	អត្តលេខ ០១៦៧៣០
៤-ឧត្តមសេនីយ៍ត្រី	កែត ផល្លី	អត្តលេខ ០១៤៦៧២
៥-ឧត្តមសេនីយ៍ត្រី	សេង សុផល	អត្តលេខ ០១៣៧០៣
៦-ឧត្តមសេនីយ៍ត្រី	ច័ន្ទ ខេមរៈ	អត្តលេខ ០០១៦២៥
៧-ឧត្តមសេនីយ៍ត្រី	គង់ សារឿង	អត្តលេខ ០២៤៩១១
៨-ឧត្តមសេនីយ៍ត្រី	ស្នី ម៉ុងហ៊ុំ	អត្តលេខ ០០១៤១២
៩-ឧត្តមសេនីយ៍ត្រី	ទេព ចន្ទី	អត្តលេខ ០២៥២៧៤
១០-ឧត្តមសេនីយ៍ត្រី	សម សារឿង	អត្តលេខ ០២៤៥១៧
១១-ឧត្តមសេនីយ៍ត្រី	យិន សុខែ	អត្តលេខ ០៣៥១៥៦

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

១-វរសេនីយ៍ឯក	ទិន ចិនៈ	អត្តលេខ ០៤៣១២៨
២-វរសេនីយ៍ឯក	ហុន ម៉េងឆី	អត្តលេខ ០២៥០៥៤
៣-វរសេនីយ៍ឯក	កៅ វិសាល	អត្តលេខ ០២៥៦៥៧
៤-វរសេនីយ៍ឯក	ជា ម៉ុងសេង	អត្តលេខ ០១៩៧៩៧
៥-វរសេនីយ៍ឯក	ឈាង ចម្បុនា	អត្តលេខ ០០៣១៩៦
៦-វរសេនីយ៍ឯក	ឈុយ សុចន្តរាភិ	អត្តលេខ ០២៥២៦៣
៧-វរសេនីយ៍ឯក	យុត ហៀង	អត្តលេខ ០១៤៣៦១
៨-វរសេនីយ៍ឯក	ឆង់ សុខា	អត្តលេខ ០១៤៣៦៤
៩-វរសេនីយ៍ឯក	អេង ស៊ីនណារី	អត្តលេខ ០០៨៤៨៤
១០-វរសេនីយ៍ឯក	ហ៊ុន សាខន	អត្តលេខ ០២៤៧២៩



១១-វរសេនីយ៍ឯក	គន្ថ រ៉ាល់	អត្តលេខ ០២៤៧៦០
១២-វរសេនីយ៍ឯក	លេវ សៅហេង	អត្តលេខ ០១៣៨៩៦
១៣-វរសេនីយ៍ឯក	ឆេង ឡេង	អត្តលេខ ០០២០៧៨
១៤-វរសេនីយ៍ឯក	អ៊ុន សុចន្ទ្រ	អត្តលេខ ០០២០៣៥
១៥-វរសេនីយ៍ឯក	ហុន ស៊ីន្ទី	អត្តលេខ ០១៣៩៣៤
១៦-វរសេនីយ៍ឯក	អ៊ុន សគ្គារា	អត្តលេខ ០១៤៣០១
១៧-វរសេនីយ៍ឯក	រ៉ី អេង	អត្តលេខ ០១៤៤៤១
១៨-វរសេនីយ៍ឯក	ឡាវ ចំណាប់	អត្តលេខ ០០១៤២៣
១៩-វរសេនីយ៍ឯក	គឹម ស៊ីង	អត្តលេខ ០១២៣០៩
២០-វរសេនីយ៍ឯក	ជា សំរឿង	អត្តលេខ ០២០៨៩៨
២១-វរសេនីយ៍ឯក	ច័ន្ទ ពិសី (នារី)	អត្តលេខ ០២៣៨៧០
២២-វរសេនីយ៍ឯក	រឿង ចន្ទ្រៈ	អត្តលេខ ០១៣៨០៨
២៣-វរសេនីយ៍ឯក	សាស រ៉ា	អត្តលេខ ០១៣៨០០
២៤-វរសេនីយ៍ឯក	គុន សុភាព	អត្តលេខ ០២៥០០៣
២៥-វរសេនីយ៍ឯក	ជា សំរោត	អត្តលេខ ០០២៦៧៥
២៦-វរសេនីយ៍ឯក	អ៊ុន សាយុន	អត្តលេខ ០២៨៩៦៨
២៧-វរសេនីយ៍ឯក	ធិម សុខាឈ័យ	អត្តលេខ ០០១៧១០
២៨-វរសេនីយ៍ឯក	ចាន់ សុចន្ទ្រ	អត្តលេខ ០៤៤២៦៥

មាត្រា ២៖ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាថ្ងៃទៅ ។

៣៣៣.៤៤០៧.៥១៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៥១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ចប់មុខតំណែងឯកឧត្តម **ជា ប៊ុនហេង** ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព.រ.ស. ២៥៦៥.៥១៧

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **វ៉ុង ម៉ាធីន ឡិប ស៊ីង** (WONG MARTIN LEP SHING) ជនជាតិអង់គ្លេស សញ្ជាតិអង់គ្លេស កើតថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩០ នៅទីក្រុង Caerphilly ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ល.ល. ៤៤០៨. ៩១៥

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតូបនីយកម្មដល់លោក **អ៊ុំម ម៉ឺន** (UM BERT) ជនជាតិតូកគី សញ្ជាតិតូកគី កើតថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៨ នៅទីក្រុង Istanbul សាធារណរដ្ឋតួកគី។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពស.២៤០៨.៩៤០

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានធម្មត្ថប្រតិបត្តិការច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តន័យកម្មដល់លោក **ឈិន គំរុលី** (CHEN, GUOLI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៨៣ នៅខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **ឈិន ដារ៉ា** (CHEN DARA)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ២៥០៨. ៩៥

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ម៉ា ស៊ូហ្វូ** (MA, SHUFU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៨២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន ដោយ ប្តូរឈ្មោះជា **ម៉ា ដូង** (MA DONG)។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព.រ.ល. ២២០៨ . ៩២២

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី
បានធម្មត្ថប្រតិបត្តិការជាមួយ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តយកម្តងលំណក **ហ៊ុន ឈិនខៃ** (HUANG, CHENGKAI) ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **ឈិន ម៉ីន** (CHEN MIN) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព.រ. ២២០៨. ៩២៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ម៉ីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណា

គ្រៀងឥស្សរិយយស ជាតូបការ

- ១- ឧបាសិកា **ផល់ ធី**
- ២- លោកជំទាវ **ម៉ង់ ស៊ីថា**

ពស.២៥០៨.៩៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២

នសីហមុនី

នរោត្តម សីហមុនី

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

କେନ୍ଦ୍ର

බඳ්‍ය/ආර්ථික/විකල්ප/ ෧෧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ဧည့်သည်များအားလုံးအတွက်

គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ប្រភេទ-ដល់ ព្រះសង្ឃ និងសប្បុរសជន ៤៦អង្គ/ប

ក- គ្រឿងឥស្សរិយយស ជាតុបក្ការ ៖

១- ព្រះមុនីវង្សី ស្រី បោង ២- លោក ម៉ែង គៀងស្រ្តីង

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិទ្យុន៍ :

១- កិត្តកម្ពុជា លី ច័ន្ទធារា ៤- លោក កៅ ស្ប៉ែងវិជ

២-លោកស្រី សេរីង សេនី

៣- លោក តាំង លីវេង

គ- គ្រឿងឥស្សរិយយស មុនីសារាភំណុ ថ្នាក់ មហាសេរីឡាន :

១- ព្រះអរិយមគ្គញាណ ស្ទួន សារីទ្ធ ១៣- កញ្ញា ឆាន់ ឆែនហេង

២- កិត្តិយស ១៤- លោក ម៉ែន សំណាង

៣- ភិក្ខុ គឺ ប្លើន ១៥- លោកស្រី តាំង យូរណែន

៤- លោក កែវ សុផ ១៦- លោក ហេង ឃ្យ៉ែង

៥- ឯកឧត្តម ម៉ីវ៉ែន វ៉ាន់ថា ១៧- ឧបាសិកា ម៉ឺន សួន

៦- លោក តាំង វិស្វា ១៨- លោក រោង ស្នងការ

៧-លោកស្រី តាំង អ៊ុន ១៩-លោក ឃុន សេងហ៊ុយ

៨- ឧបាសិកា កាន់ គឺមហាន ២០- ឧបាសិកា រយាទ ស៊ីណា

៩- ឧបាសិកា បែប សារឿន ២១- លោកស្រី ឡេង សុវណ្ណនី

១០- លោកស្រី លៀង សុខាធិ ២២- លោក ជួន សំឡេង

១១- លោក ឆាន ដេវ ២៣- ឧបាសិកា លើក លេខ១៣

១២-ឧបាសិកា រោង សីន ២៤-លោក មាន សុដានី



ឃ- ត្រៀមឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ បរាសេនា :

១- លោក	មាន	វាសនា	៩- លោក	ធាន	និរុត្តិសិដ្ឋ
២- លោក	ម៉ឺ	វឌ្ឍនា	១០- ឧបាសក	យូ	ឡេង
៣- កញ្ញា	ធាន	រតនៈពិសី	១១- លោកស្រី	នី	សុខ្នារ៉ា
៤- ឧបាសិកា	ឪ	នន់ស្បែម	១២- ឧបាសក	ជាំ	ចេច
៥- កញ្ញា	សូត្រ	គីរិកត្ថានា	១៣- លោកស្រី	សិរីត	សុខា
៦- លោកស្រី	ម៉ា	ចំនុណាវី	១៤- ឧបាសក	នូ	ស៊ីម
៧- ឧបាសិកា	រ៉េច	យ៉ន	១៥- ឧបាសិកា	នុប	សាកល
៨- លោកស្រី	ស៊ី	សាម៉េត			

លេខ.៤៥០៤.៥៤៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២២

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក **ចាប លីមយាន**

ជា

ឧកញ៉ា

ព.ស. ២៥៦៥.៩៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ១២១៣ / ០១៧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងមុខតំណែងលោកជំទាវ **សូ ភូមីលោ** ជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លេខ ៤៤០៥ ៩៤៧

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានឆ្លងក្រាបតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៧៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៣៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំជាថ្មី នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាអគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ១៧រូប ៖

- | | | |
|-----------------------------------|---------------------|------------------------------|
| ១- ឯកឧត្តម ឡុង សិទ្ធិ | មានឋានៈស្មើអគ្គនាយក | ដោយពុំទទួលប្រាក់បំណាច់មុខងារ |
| ២- លោកជំទាវ សុទ ចន្ទា | មានឋានៈស្មើអគ្គនាយក | ដោយពុំទទួលប្រាក់បំណាច់មុខងារ |
| ៣- ឯកឧត្តម ឡេង ឌីម៉ង់ | មានឋានៈស្មើអគ្គនាយក | ដោយពុំទទួលប្រាក់បំណាច់មុខងារ |
| ៤- លោកជំទាវ កែ សំបារ៉ាតីតា | មានឋានៈស្មើអគ្គនាយក | ដោយពុំទទួលប្រាក់បំណាច់មុខងារ |
| ៥- លោកជំទាវ ឡេង ប្រសិណុប | មានឋានៈស្មើអគ្គនាយក | ដោយពុំទទួលប្រាក់បំណាច់មុខងារ |
| ៦- ឯកឧត្តម វេង សុខុត្តា | មានឋានៈស្មើអគ្គនាយក | ដោយពុំទទួលប្រាក់បំណាច់មុខងារ |



៧- ឯកឧត្តម ផែ ហេង	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
៨- ឯកឧត្តម ឡុង សុម៉ាវិធី	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
៩- ឯកឧត្តម គឹម ពេជ្រជា	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១០- ឯកឧត្តម ទេព បញ្ញា	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១១- ឯកឧត្តម ប្រាក់ កែវការា	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១២- ឯកឧត្តម លឹម សុភយធី	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១៣- ឯកឧត្តម គុប ផាណារ៉ា	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១៤- ឯកឧត្តម សាន ផល្លី	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១៥- ឯកឧត្តម អ៊ិន សម្បត្តិ	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១៦- ឯកឧត្តម ស្រី ចន្ទ្រៈ	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ
១៧- ឯកឧត្តម ស្វាយ សុផា	មានឋានៈស្មើអគ្គនាយក	ដោយពុំទទួលប្រាក់បំណាច់មុខងារ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ពល. ២៥០៨. ៧៥៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨២២/ ៩៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើក ផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ចាត ស៊ីនាង** ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣១. ៤៤០៤. ៩៤៩

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២១៥ អនក្រ.បក

អនុក្រឹត្យ
ស្តីពី
ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំច សិរីទ្រិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃ ពុធ ១១ កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃ ចន្ទ ១២ រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃ ពុធ ៣ រោច ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១ .-

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៥ ២០៧ ០០០ ០០០ រៀល (ប្រាំបីលានពីររយប្រាំពីរលាន រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូនក្រសួងការពារជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

មាត្រា ២ .-

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់ចំណាយធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២។

មាត្រា ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ៩ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២១២...អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការកែសម្រួលចំណងជើង មាត្រា១ និងមាត្រា៤ នៃអនុក្រឹត្យលេខ ១៨៣ អនក្រ.បក
ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ៨ ៦៣១
(ប្រាំមីលាន់ប្រាំមួយរយសាមសិបមួយ) ហិកតា ស្ថិតនៅក្នុងខណ្ឌនគរីបុរាណសាស្ត្រ
ភូមិសាស្ត្រ ឃុំតាទួល ស្រុកបុរាណសាស្ត្រ ខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
ដើម្បីផ្តល់ជូនក្រុមហ៊ុន Royal Group Co., Ltd រៀបចំបង្កើត
និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ៨ ៦៣១ (ប្រាំបីពាន់ប្រាំមួយរយសាមសិបមួយ) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីផ្តល់ជូនក្រុមហ៊ុន Royal Group Co., Ltd រៀបចំ បង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្ខេប

មាត្រាមួយ .-

ចំណងជើង មាត្រា១ និងមាត្រា៤ នៃអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ៨ ៦៣១ (ប្រាំបីពាន់ប្រាំមួយរយសាមសិបមួយ) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីផ្តល់ជូនក្រុមហ៊ុន Royal Group Co., Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖

ចំណងជើងអនុក្រឹត្យ .- ថ្មី

អនុក្រឹត្យស្តីពី ការធ្វើអនុប្បយោគផ្ទៃដីទំហំ ៨ ៦៣១ (ប្រាំបីពាន់ប្រាំមួយរយសាមសិបមួយ) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីផ្តល់ជូនក្រុមហ៊ុន Royal Group Co., Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

មាត្រា១ .- ថ្មី

ត្រូវបានធ្វើអនុប្បយោគផ្ទៃដីទំហំ ៨ ៦៣១ (ប្រាំបីពាន់ប្រាំមួយរយសាមសិបមួយ) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីផ្តល់ជូនក្រុមហ៊ុន Royal Group Co., Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច

ពិសេស ដែលមានផែនទី និងចំណុចនិយាមកាត្តាបនៃលិខិតលេខ ១០៤៥ សណ.បស្ត ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងបរិស្ថាន ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា៤ .- ថ្មី

ក្រសួងបរិស្ថាន ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងផ្ទៃដីតំបន់ការពារធម្មជាតិឡើងវិញក្នុង ភូមិសាស្ត្រ ឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង ឱ្យស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។

មាត្រា៧ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៨ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់គ្រងដី ប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកោះកុង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃច្រាស ១០ រោច ខែ ស្រាព្រះ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អូន ស៊ីមស៊ីថា

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដី
- ឧទ្ធរាន៍យសរដ្ឋបាលអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរាន៍យសរដ្ឋបាលឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២២៧ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការធ្វើច្បាប់គណនីឯកជនតាមបរិយាក្ស សហគ្រាសសាធារណៈ របស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០២/០២១ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០០២ ដែលប្រកាសអោយប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៣
- បានឃើញអនុក្រឹត្យលេខ ៣៨ អនក្រ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីបែបបទនៃឯកជនភារៈបរិយាក្សនីយកម្មសហគ្រាសសាធារណៈ
- បានឃើញប្រកាសរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីឯកជនភារៈបរិយាក្សនីយកម្មសហគ្រាសសាធារណៈ
- លិខិតលេខ ៥៩១ សជណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ៦៧៧ សណ ប.ស្ត ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់បរិស្ថាន។

សម្រេច

មាត្រា ១. អនុញ្ញាតឱ្យក្រសួងបរិស្ថាន ប្រើប្រាស់ថវិកា ចំនួន ១ ១៦៨ ៨០០ (មួយលាន មួយរយហុកសិប ប្រាំបីពាន់ ប្រាំបីរយ) ដុល្លារអាមេរិក ពីគណនីឯកជនភារៈនីយកម្ម សហគ្រាសសាធារណៈ លេខ ០០០០០០០១៣៣៥ របស់រាជរដ្ឋាភិបាល ដើម្បីបើកផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ យកមកប្រើប្រាស់លើការងារសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង បរិស្ថាន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃច្រាស្អាតៗ១០៣៨ខែ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤១ អនក្រ.បក

អនុក្រឹត្យ
ស្តីពី
ការផ្ទេរឥណទានចំណី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមាសាវ ឆ្នាំច សិរីទ្រិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃ ពុធ ១១ កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃ ចន្ទ ១២ រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃ ពុធ ៣ រោច ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

4

សម្រេច

មាត្រា ១ .-

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៥៧៥ ៤០០ ០០០ រៀល (ប្រាំរយចិតសិបប្រាំលានបួនរយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូនក្រសួងបរិស្ថាន សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

មាត្រា ២ .-

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយលើការរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ។

មាត្រា ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែ ស៊េរាស្សី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤.២.០.២៨៣.បក

អនុក្រឹត្យ
ស្តីពី
ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមាសាវ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃ ពុធ ១១ កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃ ចន្ទ ១២ រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃ ពុធ ៣ រោច ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១ .-

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១៧ ៥១៩ ០០០ ០០០ រៀល (ដប់ប្រាំពីរបីលានប្រាំរយដប់ប្រាំបួនលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦០ (ការទិញ) ចំនួន ១០ ៤០៥ ០០០ ០០០ រៀល របស់ក្រសួងការពារជាតិ និងជំពូក ៦០ (ការទិញ) ចំនួន ៧ ១១៤ ០០០ ០០០ រៀល របស់ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

មាត្រា ២ .-

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បំពេញការខ្វះខាតប្រេងឥន្ធនៈ និងប្រេងរំអិលក្នុងឆមាសទី ២ ឆ្នាំ ២០២២។

មាត្រា ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃច្រាស ១០ រោច ខែ ស្រាព្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២១.អនក្រ.ជក



អនុក្រឹត្យ
ស្តីពី

ការកែសម្រួលមាត្រា៤ មាត្រា៥ និងមាត្រា១៦ នៃអនុក្រឹត្យលេខ៥៩ អនក្រ.បក
ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកំណត់រក្រសាគណន បែបបទ និង
នីតិវិធីនៃការបង់គាតគណនរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់សារពើពន្ធ

- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបង្កើតបេឡាជាតិសន្តិសុខសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
- បានឃើញអនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន និងការបើកប្រាក់បៀវត្សដល់មន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្តីពីបែបបទនៃការទទួលសិទ្ធិ និងកាតព្វកិច្ចទាក់ទងនឹងស្ថានភាពទាំងប្រាំនៃយោធិនអាជីព និងបទប្បញ្ញត្តិដោយឡែកចំពោះនាយទាហានថ្នាក់ឧត្តមសេនីយ៍
- បានឃើញអនុក្រឹត្យលេខ១៤១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៣០ ជំពូកទី៣ នៃអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្តីពីបែបបទនៃការទទួលសិទ្ធិ និងកាតព្វកិច្ចទាក់ទងនឹងស្ថានភាពទាំងប្រាំនៃយោធិនអាជីព និងបទប្បញ្ញត្តិដោយឡែកចំពោះនាយទាហានថ្នាក់ឧត្តមសេនីយ៍
- បានឃើញអនុក្រឹត្យលេខ១៣៤ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ៥៩ អនក្រ.បក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន



- បានឃើញអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល

សម្រេច

មាត្រាមួយ .-

មាត្រា៤ មាត្រា៥ និងមាត្រា១៦ នៃអនុក្រឹត្យលេខ៥៩ អនក្រ.បក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ត្រូវបានកែសម្រួលដូចតទៅ៖

មាត្រា៤ .- ថ្មី

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ ជាបន្ទុករួមគ្នា រវាងរដ្ឋ និងសាមីជន។ អត្រាភាគទាននេះ ត្រូវកំណត់ស្មើនឹង ១,៤ (មួយក្បៀសបួន) ភាគរយនៃ ប្រាក់បៀវត្សមូលដ្ឋាន ឬប្រាក់កម្រៃប្រចាំខែរបស់មន្ត្រីសាធារណៈ ដែលក្នុងនោះ៖

- ០,៧ (សូន្យក្បៀសប្រាំពីរ) ភាគរយ ជាបន្ទុករបស់រដ្ឋ
- ០,៧ (សូន្យក្បៀសប្រាំពីរ) ភាគរយ ជាបន្ទុករបស់សាមីជន

មាត្រា៥ .- ថ្មី

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាបន្ទុករបស់សាមីជន។ អត្រាភាគទាននេះ ត្រូវកំណត់ស្មើនឹង ០,៧ (សូន្យក្បៀសប្រាំពីរ) ភាគរយ នៃប្រាក់សោធនរបស់សាមីជន ដោយមិនរាប់បញ្ចូលប្រាក់បន្ទាប់បន្សំ ឬប្រាក់ឧបត្ថម្ភផ្សេងៗ។

មាត្រា១៦ .- ថ្មី

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលជាបន្ទុករបស់សាមីជនដូចមានចែងក្នុងមាត្រា៤ថ្មី និងមាត្រា៥ថ្មី នៃអនុក្រឹត្យនេះ ត្រូវរ៉ាប់រងបង់ជំនួសដោយរាជរដ្ឋាភិបាល រហូតដល់មានការសម្រេចជាថ្មី។

អត្រាភាគទានដូចមានចែងក្នុងមាត្រា៤ថ្មី និងមាត្រា៥ថ្មី ត្រូវអនុវត្តរយៈពេល២ (ពីរ) ឆ្នាំ ដោយ គិតចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ការកែសម្រួលអត្រាភាគទាននេះ ត្រូវ កំណត់ដោយអនុក្រឹត្យ។

មាត្រាពីរ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាទី ១៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ១១ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

អ៊ុក សំហេង

រដ្ឋមន្ត្រី
ក្រសួងសុខាភិបាល

ម៉ែម ម៉ីនហេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រាបី
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០១៣.៥.២២២.០១៩

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តែងតាំងមុខតំណែងលោក ឧត្តមសេនីយ៍ទោ **ផ្លូវ សុឆារៈ** អគ្គលេខ ៨៦៦៧៧ ជាអគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះក្រមនេះនៅទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០៣២ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ ដំឡើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១- វរសេនីយ៍ទោ	សៀង អេងឃាត	អត្តលេខ	០៦៩៣០
២- វរសេនីយ៍ទោ	ព្រហ្ម សំណាង	អត្តលេខ	០៧៤០១
៣- វរសេនីយ៍ទោ	លាម សារិត	អត្តលេខ	១៨៤៧១
៤- វរសេនីយ៍ទោ	អ៊ុក ប៊ុនរ៉ា	អត្តលេខ	៣០៦១៤

៥- វេសនីយ៍ទោ	ហែម សុខុន្ទី	អគ្គលេខ	៣១៧១០
៦- វេសនីយ៍ទោ	នូ សាវ៉េត	អគ្គលេខ	៣៥៥២៤
៧- វេសនីយ៍ទោ	សេង ឃុនណាង	អគ្គលេខ	៥៤៥៣៦
៨- វេសនីយ៍ទោ	អ៊ឹម សុគន្ធពិជោរ	អគ្គលេខ	៥៥១៨០
៩- វេសនីយ៍ទោ	ម៉ី ចាន់សាវកា	អគ្គលេខ	៥៦៤៥៤
១០- វេសនីយ៍ទោ	នីង មណ្ឌ	អគ្គលេខ	៦៤១៩២
១១- វេសនីយ៍ទោ	ឡេង ប៊ុនហ៊ុរ	អគ្គលេខ	៦៦៣១១
១២- វេសនីយ៍ទោ	រោត មករា	អគ្គលេខ	៧២១៥៤
១៣- វេសនីយ៍ទោ	ចន់នី ចន្ទ្រៈ	អគ្គលេខ	៧២៨១៣
១៤- វេសនីយ៍ទោ	ស៊ា ឡុងសេង	អគ្គលេខ	៧២៧៦៧

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ០១ ខែ កុម្ភៈ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ ✓

- អនុលោម**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២០៣.០៧.២៣២.២៣



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិកម្ពុជា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ ដំឡើងឋានន្តរសក្តិ **វរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | |
|---------------|----------------------|---------|-------|
| ១- វរសេនីយ៍ទោ | ឱន វណ្ណៈ | អគ្គលេខ | ០៦៨៦៣ |
| ២- វរសេនីយ៍ទោ | ព្រៃក ប៊ុនឡើង | អគ្គលេខ | ០៧១២៩ |
| ៣- វរសេនីយ៍ទោ | យុត សាវ៉ា | អគ្គលេខ | ១០៦១៩ |

៤- វេសនីយ៍ទោ	ហ៊ុំ ម៉ារ៉ាឌី	អត្តលេខ	៦២០៦
៥- វេសនីយ៍ទោ	ម៉ែ សារ៉ែ	អត្តលេខ	៣០៤៨១
៦- វេសនីយ៍ទោ	ផាត់ ឆេង	អត្តលេខ	៣១៧២៩
៧- វេសនីយ៍ទោ	ឈ ចំរើន	អត្តលេខ	៥៤២២១
៨- វេសនីយ៍ទោ	សាន់ ជេត	អត្តលេខ	៥៦៣២៤
៩- វេសនីយ៍ទោ	ម៉ុច វ៉ាគីន	អត្តលេខ	៦១៨៤០
១០- វេសនីយ៍ទោ	ម៉ាន សុផាន់ណា	អត្តលេខ	៦៥២៣៩
១១- វេសនីយ៍ទោ	ហុច វណ្ណារិទ្ធ	អត្តលេខ	៧០៨៨០
១២- វេសនីយ៍ទោ	លាង សុផាន់ណា	អត្តលេខ	៧៧៨៧១
១៣- វេសនីយ៍ទោ	តែ សុធី	អត្តលេខ	៧៨៥៩៥

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃខែឆ្នាំ ២០២២ ខែកញ្ញា ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ ✓

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៦៣៨.អនក្រ.តក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ដូចមានរាយនាមខាងក្រោម៖

- | | | |
|-----------------------------|--------------------------------------|-----------------|
| ១-លោក ឈាង សុវណ្ណារ៉ា | ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ | ជាអភិបាលរងខេត្ត |
| ២-លោក លាត អិរុណ | ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ | ជាអភិបាលរងខេត្ត |
| ៣-លោក ហ៊ុំ ធួក | ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ | ជាអភិបាលរងខេត្ត |

៤-លោកស្រី **ហ៊ិន សុធាវី** ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ២ នៃក្របខ័ណ្ឌ
មន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រសួងសុខាភិបាល ជាអភិបាលរងខេត្ត។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ
ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៤ រោច ខែត្រព្គត្ត ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ✓

អន្លេងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៦៣៩.អនក្រ.តក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកំណត់ចំនួនគណៈអភិបាល រាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំណែងជាអភិបាលស្រុកនៅក្នុងខេត្តព្រះសីហនុ ដូចមាន រាយនាមខាងក្រោម:

១- លោក សៅ មុនីឧត្តមៈ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុក កំពង់សីលា ទៅជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ។

២- លោក នាយ សុគន្ធា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុក ស្ទឹងហាវ ទៅជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃអង្គារ ៤ រោច ខែ ស្រាព៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ✓

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ៦៤០.អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ឌ** ថ្នាក់ **វិបឱន្ត** ជូនសម្បុរសជន ចំនួន ៥រូប ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានា នៅវត្តទួលសន្តិវន ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ ចំណាយអស់ថវិកាសរុបចំនួន ៥០៦ ៥៧៥ ដុល្លារអាមេរិកកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- កញ្ញា ជេត ចន្ទលីនដា
- ២- លោក ចាយ ស្រេង
- ៣- លោក លៀម សេង
- ៤- លោក សិន កៅតា

៥- MR LI JUHONG

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៤ ពេស្រ ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ តីហា ឆ្នាំ ២០២២ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៦៤១.អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **មុត អន** ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសធម្មចតោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃអង្គារ ៤ រោច ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៦៨២ អនក្រ.តក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការកែតម្រូវនីតិវិធី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវនីតិវិធី រាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែតម្រូវ និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំ មុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : កែតម្រូវលោក **ហែម ស៊ីណា** ឋានន្តរស័ក្តិរាជមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុករំដួល ខេត្តស្វាយរៀង។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៤ រោច ខែស្រាព្រះឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ ✓

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៦៤៣.អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ : តែងតាំងលោក **ខេង ម៉េងឈុន** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៤ រោច ខែត្រាព៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ ✓

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសរម្មេចតេជានាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- រដ្ឋមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនដោយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ដោយសហមេត្រី ថ្នាក់ **សេនា** ជូនរសេនីយ៍ឯក វ៉ារ៉ាដាន់ គូម៉ា Varadan Kumar អនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៤ កោច ខែតុលា ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ✓

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួងក្រសួង
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្ពេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៦៤៥ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន ២៥៧រូប ដែលដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយប្រាក់ការងារ

១-វរសេនីយ៍ទោ	ឡាត់ វ៉ានី	អត្តលេខ០៦១៤៣៤	នាយរងផ្នែកបុគ្គលិក បញ្ជាការដ្ឋានកាំភ្លើងធំ
២-វរសេនីយ៍ទោ	ពៅ សុខខេន	អត្តលេខ០៩១១៣៧	នាយគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៣-វរសេនីយ៍ទោ	នី សេងលីម	អត្តលេខ០៦៦៦៩៨	មេបញ្ជាការរង កងការពារព្រំដែន លេខ៥០៤ យោធភូមិភាគទី៥
៤-វរសេនីយ៍ទោ	សួន ដាលីន	អត្តលេខ០១០៩៧៨៨	ប្រធាន ក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិព្រំ យោធភូមិភាគទី៥
៥-វរសេនីយ៍ទោ	ថត សុទ្ធី	អត្តលេខ០២១៧៥០	មេបញ្ជាការរង កងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៦-វរសេនីយ៍ទោ	សុខ សុផល	អត្តលេខ០១៦១១៧១	មេបញ្ជាការរង កងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៧-វរសេនីយ៍ត្រី	យ៉ែម សំបូរ	អត្តលេខ០៥៣៨២៤	មេបញ្ជាការ កងអនុលេខនាគ័យ្យាតទី៥កងការ ពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥

៨-វេសេនីយ៍ត្រី	កើត សម្បត្តិ	អត្តលេខ០៥៦៩២៦	នាយផ្នែកហិរញ្ញវត្ថុ បញ្ជាការដ្ឋានកាំភ្លើងធំ
៩-វេសេនីយ៍ត្រី	តុត បូរេន	អត្តលេខ០៤១៩៥៧	នាយផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
១០-វេសេនីយ៍ត្រី	សៀក រតនៈ	អត្តលេខ២២៥៤៥៧	នាយរងគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
១១-វេសេនីយ៍ត្រី	នួន សុផល	អត្តលេខ១៣១២៥៩	មេបញ្ជាការរង កងការពារព្រំដែន លេខ៥០៣ យោធាភូមិភាគទី៥
១២-វេសេនីយ៍ត្រី	ហេង សក្កា	អត្តលេខ២២១៩៦១	មេបញ្ជាការរង កងការពារព្រំដែន លេខ៥០៣យោធាភូមិភាគទី៥

ខ-មេដាយសំរិទ្ធការពារ

១-វេសេនីយ៍ឯក	ចាន់ ប៊ុនឌី	អត្តលេខ០៥៨២៦៤	មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ យោធាភូមិភាគទី៥
២-វេសេនីយ៍ត្រី	លាង សីហា	អត្តលេខ០៨២០៩២	នាយរង ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
៣-វេសេនីយ៍ត្រី	ម៉ក់ ចាន់ដារិទ្ធ	អត្តលេខ១៦៤០៩៤	មេបញ្ជាការរង កងអនុសេនាធំល្បាតទី៣កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
៤-អនុសេនីយ៍ឯក	ឃាន គឹមងួន	អត្តលេខ១៨០០៣៤	ជំនួយការ ហិរញ្ញវត្ថុវេសេនាតូចការពារ អាកាសយោធាភូមិភាគទី៥
៥-អនុសេនីយ៍ឯក	សុខ ចំរើន	អត្តលេខ០៥៥០៤២	មេបញ្ជាការកងអនុសេនាធំល្បាតទី១កង ការពារព្រំដែនលេខ៥០៣យោធាភូមិភាគទី៥
៦-អនុសេនីយ៍ឯក	ជឿន សុខគា	អត្តលេខ១៦៦៦៨២	ជំនួយការ ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
៧-អនុសេនីយ៍ឯក	សុខ ម៉ុច	អត្តលេខ០៩៥៥០៦	ជំនួយការ ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
៨-អនុសេនីយ៍ឯក	ទុយ សុខនី	អត្តលេខ១៦៣៤៥៤	ជំនួយការ ការិយាល័យវិស្វកម្ម យោធាភូមិភាគទី៥
៩-អនុសេនីយ៍ឯក	ឡុង យ៉ុន	អត្តលេខ០២២១៣១	មេបញ្ជាការរងកងអនុសេនាធំទី១ វេសេនាតូច លេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
១០-អនុសេនីយ៍ឯក	ជឹម ភាជ	អត្តលេខ០៧៧០៤២	មេបញ្ជាការរងកងអនុសេនាធំល្បាតទី២កងការ ពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១១-អនុសេនីយ៍ឯក	ម៉ុង សំណាង	អត្តលេខ០១២១៧៣	ជំនួយការផ្នែកជួសជុលអាវុធថ្មើរជើង ការិយាល័យ បច្ចេកទេសកងពលតូចថ្មើរជើងលេខ៥២
១២-អនុសេនីយ៍ឯក	សារ៉េន សាក័ក	អត្តលេខ១៦០៨៥៩	នាយរង ការិយាល័យកាំភ្លើងធំ យោធាភូមិភាគទី៥
១៣-អនុសេនីយ៍ឯក	រាជ្យ សារ៉េន	អត្តលេខ២២៨២០៧	មេបញ្ជាការរង កងអនុសេនាធំគាំទ្រកងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១៤-អនុសេនីយ៍ឯក	កែវ យី	អត្តលេខ១១១៨៤៤	មេបញ្ជាការរង កងអនុសេនាធំទី១កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១៥-អនុសេនីយ៍ឯក	ធា សុភ័ក្ត្រ	អត្តលេខ១៧៦៧៨២	ជំនួយការ ផ្នែកបុគ្គលិក លេខាធិការដ្ឋាន យោធាភូមិភាគទី៥
១៦-អនុសេនីយ៍ឯក	មាយ សាម៉ុន	អត្តលេខ១១២២៣៧	មេបញ្ជាការកងអនុសេនាធំល្បាតទី២កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១៧-អនុសេនីយ៍ឯក	ជា រ៉ុម	អត្តលេខ០៦៦៦៣២	មេបញ្ជាការរង កងអនុសេនាធំគាំទ្រកងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១៨-អនុសេនីយ៍ឯក	ហ្វូរ លីហេង	អត្តលេខ១៦៤១៣៣	មេបញ្ជាការរង កងអនុសេនាធំល្បាតទី៣ កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥



១៩-អនុសេនីយ៍ឯក ឃួន ស៊ីតូ	អត្តលេខ១១២៤៤៨	មេបញ្ជាការរង កងអនុសេនាធំល្បាតទី៥ កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
២០-អនុសេនីយ៍ឯក មាស សុខា	អត្តលេខ០៥៤៧០៨	មេបញ្ជាការរង កងអនុសេនាធំល្បាតទី២កងការពារ ព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២១-អនុសេនីយ៍ឯក ប៊ិន កុសល	អត្តលេខ១៣០៨៨០	នាយរងការិយាល័យរថក្រោះយោធាភូមិភាគទី៥
២២-អនុសេនីយ៍ឯក អ៊ុក សុឃៀន	អត្តលេខ០៨៦១៩២	ជំនួយការហិរញ្ញវត្ថុ រសេនាតូចវិស្វកម្ម យោធាភូមិភាគទី៥
២៣-អនុសេនីយ៍ឯក អ៊ុក សុខេង	អត្តលេខ០៣៣៨៨៨	មេបញ្ជាការរង កងអនុសេនាធំ រសេនាតូចវិស្វកម្ម យោធាភូមិភាគទី៥
២៤-អនុសេនីយ៍ឯក ទិត្យ រ៉ានាន	អត្តលេខ០២២១៥៧	មេបញ្ជាការកងអនុសេនាធំការពារ អាកាស កងពលតូចថ្មើរជើងលេខ៥២
២៥-អនុសេនីយ៍ឯក ទោន គឹមហឿង	អត្តលេខ០៦៧៤៣១	ជំនួយការ ផ្នែកលិខិតស្នាម លេខាធិការដ្ឋាន កងពលតូចថ្មើរជើងលេខ៥២
២៦-អនុសេនីយ៍ឯក គុជ ពិសិដ្ឋ	អត្តលេខ០៩០៥៣០	ជំនួយការបើកបរ បម្រើការ កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
២៧-អនុសេនីយ៍ឯក ប៊ុន វត្ត	អត្តលេខ១១១៩៩៧	មេបញ្ជាការរង កងអនុសេនាធំល្បាតទី១កងការ ពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
២៨-អនុសេនីយ៍ឯក សៀន សៀន	អត្តលេខ០៩០៩៣៣	មេបញ្ជាការរង កងអនុសេនាធំល្បាតទី៥ កងការពារព្រំដែនលេខ៥០៤យោធាភូមិភាគទី៥
២៩-អនុសេនីយ៍ទោ អៀ លីដៃត	អត្តលេខ២១៣៩២៩	ជំនួយការ ផ្នែកស្បៀងលេខាធិការដ្ឋាន យោធាភូមិភាគទី៥
៣០-អនុសេនីយ៍ទោ ហួត វណ្ណៈ	អត្តលេខ០៨៦២១៥	ជំនួយការការិយាល័យទី៣យោធាភូមិភាគទី៥
៣១-អនុសេនីយ៍ទោ ឆែម ចំរើន	អត្តលេខ០៥៤៦១៨	ជំនួយការការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
៣២-អនុសេនីយ៍ទោ រេន ស៊ីវ៉ាត	អត្តលេខ១៦៤៨៧៤	ជំនួយការការិយាល័យវិស្វកម្ម យោធាភូមិភាគទី៥
៣៣-អនុសេនីយ៍ទោ រេន សំណាង	អត្តលេខ១៦៩០១៥	មេបញ្ជាការរង កងអនុសេនាធំទី២ រសេនា តូចការពារអាកាស យោធាភូមិភាគទី៥
៣៤-អនុសេនីយ៍ទោ រៀន វត្តមុនី	អត្តលេខ០៣៥៣៤៨	ជំនួយការ ផ្នែកចាត់ការទូទៅលេខាធិការ ដ្ឋានកងពលតូចថ្មើរជើងលេខ៥២
៣៥-អនុសេនីយ៍ទោ ប្រាក់ វ៉ាន់ថា	អត្តលេខ០៣៥១៩២	ជំនួយការផ្នែកជួសជុលអាវុធថ្មើរជើងការិយាល័យ បច្ចេកទេសកងពលតូចថ្មើរជើងលេខ៥២
៣៦-អនុសេនីយ៍ទោ ជុំ វត្ត	អត្តលេខ១១១៨០៩	មេបញ្ជាការរង កងអនុសេនាធំតំទ្រ កងការពារ ព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
៣៧-អនុសេនីយ៍ទោ ស្វង់ សំអុល	អត្តលេខ០៨៧៦២៨	ជំនួយការ បុគ្គលិក កងការពារព្រំដែន លេខ៥០៣ យោធាភូមិភាគទី៥
៣៨-អនុសេនីយ៍ទោ ប៉ាន់ ណារ៉េត	អត្តលេខ០៥៤៩៨៨	មេបញ្ជាការរង កងអនុសេនាធំល្បាតទី៤កងការ ពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
៣៩-អនុសេនីយ៍ទោ ឈា ទីនណា	អត្តលេខ២២៩១២៤	ជំនួយការផ្នែកលិខិតស្នាមលេខាធិការ ដ្ឋានយោធាភូមិភាគទី៥
៤០-អនុសេនីយ៍ទោ អៀន ខេមរា	អត្តលេខ០៨៧៧៥៤	ជំនួយការ ផ្នែកបម្រើការ លេខាធិការដ្ឋាន យោធាភូមិភាគទី៥
៤១-អនុសេនីយ៍ទោ សិ ថាន់	អត្តលេខ០៨៦០០៦	មេបញ្ជាការរងកងអនុសេនាធំទី២ រសេនា តូចលេខ៥២កងពលតូចថ្មើរជើងលេខ៥២
៤២-អនុសេនីយ៍ទោ យ៉ម ជឹម	អត្តលេខ១៣៣១៣៩	មេបញ្ជាការរងកងអនុសេនាធំ ល្បាតទី១កងការ ពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥



៤៣-អនុសេនីយ៍ទោ សាយ ណាត អត្តលេខ១១២១១៧	មេបញ្ជាការកងអនុសេនាតូចទី១ កងអនុសេនាធំល្អាតទី៥ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៤៤-អនុសេនីយ៍ទោ គុន វិត អត្តលេខ១១៥០៩៦១	មេបញ្ជាការរង កងអនុសេនាធំដឹកជញ្ជូន កងពលតូចថ្មើរជើងលេខ៥១
៤៥-អនុសេនីយ៍ទោ ញ៉ិច សំអួន អត្តលេខ១១៦៩៤៨៣	ជំនួយការ ការិយាល័យការពារអាកាស យោធភូមិភាគទី៥
៤៦-អនុសេនីយ៍ទោ និច រុយ អត្តលេខ១១៣៣០៧០	ជំនួយការ ការិយាល័យការពារអាកាស យោធភូមិភាគទី៥
៤៧-អនុសេនីយ៍ទោ វ៉ាន់ វិះ អត្តលេខ១០៦២៤២៤	ជំនួយការ ហ្វឹកហ្វឺនកងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៤៨-អនុសេនីយ៍ទោ វៀ វិត អត្តលេខ១១៦៩៣១៨	ជំនួយការ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៤៩-អនុសេនីយ៍ទោ ស្និត វណ្ណៈ អត្តលេខ២៣៩១១១	មេបញ្ជាការរង កងអនុសេនាធំល្អាតទី២កងការពារ ព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៥០-អនុសេនីយ៍ទោ ម៉ម រដ្ឋា អត្តលេខ១១១១៩០០	ជំនួយការ ប្រតិបត្តិការសឹក កងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៥១-អនុសេនីយ៍ទោ ដៃ ម៉ម អត្តលេខ១១៦៥០៩០	ជំនួយការកងអនុសេនាធំល្អាតទី២ កងការពារ ព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៥២-អនុសេនីយ៍ទោ ប៊ុន វឌ្ឍី អត្តលេខ១១៦៤០៨៤	ជំនួយការប្រតិបត្តិការសឹកកងការពារព្រំដែន លេខ៥០៤ យោធភូមិភាគទី៥
៥៣-អនុសេនីយ៍ត្រី ហាយ គុលាភី អត្តលេខ២១៩១៨៨	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៥៤-អនុសេនីយ៍ត្រី សាយ នរៈភាព៌ អត្តលេខ២២៨៤៣៦	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៥៥-អនុសេនីយ៍ត្រី ហោង សុខលីម អត្តលេខ១១៧៦៥២៩	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៥៦-អនុសេនីយ៍ត្រី យិប ឈុនលី អត្តលេខ០៣៧៥៤៤	ជំនួយការ ការិយាល័យវិស្វកម្ម យោធភូមិភាគទី៥
៥៧-អនុសេនីយ៍ត្រី ញៀប សុខុម អត្តលេខ២២៦៤៩២	ជំនួយការ វេសេនាតូចវិស្វកម្ម យោធភូមិភាគទី៥
៥៨-អនុសេនីយ៍ត្រី ហូ សុជា អត្តលេខ១១២០៤៩	មេបញ្ជាការ កងអនុសេនាតូចទី១កងអនុសេនា ធំល្អាតទី២កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៥៩-អនុសេនីយ៍ត្រី កុយ សុផល អត្តលេខ០៨៨២០៣	មេបញ្ជាការ កងអនុសេនាតូចទី២កងអនុសេនា ធំល្អាតទី២កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៦០-អនុសេនីយ៍ត្រី សេង ចិន្តា អត្តលេខ២០៥៥៣៩	នាយរង លេខាធិការដ្ឋាន កងពលតូចថ្មើរជើងលេខ៥២
៦១-អនុសេនីយ៍ត្រី កែវ ពេជ្រវាំងវិទូ អត្តលេខ០៥៤០២៣	ជំនួយការ ផ្នែកស្បៀង ការិយាល័យទី៤ យោធភូមិភាគទី៥
៦២-អនុសេនីយ៍ត្រី ឡេង ធីតា អត្តលេខ០៨៤៨២១	ជំនួយការ ពេទ្យ វេសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
៦៣-អនុសេនីយ៍ត្រី ទេព រដ្ឋា អត្តលេខ០១៦២២៦៦	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥



៦៤-អនុសេនីយ៍ត្រី	ដូង សារ៉ន	អត្តលេខ១៥០៣៩៤	មេបញ្ជាការរង កងអនុសេនាតូចកាំភ្លើងយន្ត កងអនុសេនាធំគាំទ្រ កងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៦៥-អនុសេនីយ៍ត្រី	ពូច សាយ	អត្តលេខ០៧៣៧០៥	ជំនួយការពេទ្យ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៦៦-អនុសេនីយ៍ត្រី	ឡឹប រ៉ូស៊ីឌី	អត្តលេខ០៣២៧៨៤	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៦៧-អនុសេនីយ៍ត្រី	រស់ គឹមសេង	អត្តលេខ១១២៤៥១	មេបញ្ជាការកងអនុសេនាធំល្បាតទី២កងការពារ ព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៦៨-អនុសេនីយ៍ត្រី	សាយ វិញ្ញាណ	អត្តលេខ១១១៨៩៤	មេបញ្ជាការរងកងអនុសេនាធំល្បាតទី១ កង ការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥
៦៩-អនុសេនីយ៍ត្រី	សាន ទ្រី	អត្តលេខ០៣៥២១០	មេបញ្ជាការរងកងអនុសេនាតូចទី២កងអនុសេនា ធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៧០-អនុសេនីយ៍ត្រី	ស៊ុន ចាន់វិរៈ	អត្តលេខ១១២៣៧៣	មេបញ្ជាការ កងអនុសេនាតូចទី១កងអនុសេនា ធំល្បាតទី៦ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៧១-អនុសេនីយ៍ត្រី	ហុក ស៊ីថា	អត្តលេខ០៥២៥២៨	មេបញ្ជាការរងកងអនុសេនាតូចទី៣កងអនុសេនា ធំល្បាតទី៦ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៧២-អនុសេនីយ៍ត្រី	ពៅ សំអឿន	អត្តលេខ០៩០៩៣៦	មេបញ្ជាការកងអនុសេនាតូចទី២ កងអនុសេនា ធំល្បាតទី៥ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥
៧៣-អនុសេនីយ៍ត្រី	ឆន ចាន់ថុន	អត្តលេខ០៧៧៤៤៦	មេបញ្ជាការរង កងអនុសេនាធំល្បាតទី២កងការ ពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥
៧៤-អនុសេនីយ៍ត្រី	ចក់ ពៅ	អត្តលេខ០៩៥៥៦៧	មេក្រុម ផ្នែកចាត់ការទូទៅ លេខាធិការដ្ឋានយោធភូមិភាគទី៥
៧៥-អនុសេនីយ៍ត្រី	ប៊ុល ឌីណា	អត្តលេខ២១៥៩៩៨	ជំនួយការ ការិយាល័យទី៣យោធភូមិភាគទី៥
៧៦-អនុសេនីយ៍ត្រី	សុខ ប៊ុន្វារ៉ូ	អត្តលេខ០៦២០៧៨	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៧៧-អនុសេនីយ៍ត្រី	ផាត់ វិរៈ	អត្តលេខ០៤៦០០៩	មេបញ្ជាការ កងអនុសេនាធំកាំភ្លើងធំ កងពលតូចថ្មើរជើង៥២
៧៨-អនុសេនីយ៍ត្រី	គង់ សិរីវុឌ្ឍ	អត្តលេខ១១១៨០៦	ជំនួយការ ហ្វឹកហ្វឺនកងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៧៩-អនុសេនីយ៍ត្រី	ឆៃ សំណាង	អត្តលេខ០៨២៩៣០	ជំនួយការ បុគ្គលិក កងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
៨០-អនុសេនីយ៍ត្រី	មាស សាមន	អត្តលេខ១០៩៨៥២	ជំនួយការបញ្ជូនសារកងអនុសេនាធំគាំទ្រ កងការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥
៨១-អនុសេនីយ៍ត្រី	ណែម ចាន់	អត្តលេខ០៣៥៦២៥	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនា ធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៨២-អនុសេនីយ៍ត្រី	សៀន សាខុន	អត្តលេខ១០៩៦៨៨	មេបញ្ជាការ កងអនុសេនាតូចទី២ កងអនុសេនា ធំល្បាតទី៥ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥



៨៣-អនុសេនីយ៍ត្រី	ឡាញ់ ឧត្តមរង្សី	អត្តលេខ១១២១២០	មេបញ្ជាការ កងអនុសេនាតូចទី៣ កងអនុសេនា ធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៨៤-នាយចំណង់	អ៊ាប បញ្ញា	អត្តលេខ០៨៦៧៧២	ជំនួយការ ការិយាល័យព្រំដែន យោធភូមិភាគទី៥
៨៥-នាយចំណង់	ខៀក សារ៉េត	អត្តលេខ១១៦៦៨៩២	មេបញ្ជាការរង កងអនុសេនាតូចស៊ើបការណ៍ អនុសេនាតូចលេខ៥២១កងពលតូចថ្មើរជើងលេខ៥២
៨៦-នាយចំណង់	ផារ ឆេន	អត្តលេខ១១១០៩៦៨	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៨៧-នាយចំណង់	អេន វ៉ាទី	អត្តលេខ១១១០១៥៦	ជំនួយការ ការិយាល័យសុខាភិបាល យោធភូមិភាគទី៥
៨៨-នាយចំណង់	ញ៉ែន មេត	អត្តលេខ១០៧៧០៤	ជំនួយការ ការិយាល័យកាំភ្លើងធំ យោធភូមិភាគទី៥
៨៩-នាយចំណង់	ឈីវី ប៉ាទីរ័ហ្សា	អត្តលេខ១៩៣៣៤៣	ជំនួយការ ការិយាល័យកាំភ្លើងធំយោធភូមិភាគទី៥
៩០-នាយចំណង់	កុត ណាតី	អត្តលេខ២២៨៥០៤	ជំនួយការ ការិយាល័យកាំភ្លើងធំ យោធភូមិភាគទី៥
៩១-នាយចំណង់	ម៉ាំង ប៊ុនធឿន	អត្តលេខ១៩២៦៤១	មេបញ្ជាការរង កងអនុសេនាតូចទី២កងអនុ សេនាធំទី២ អនុសេនាតូចការពារអាកាស យោធភូមិភាគទី៥
៩២-នាយចំណង់	ឈិន ប៊ុនឈឿន	អត្តលេខ០៦១១៩៣	មេបញ្ជាការ កងអនុសេនាតូច អនុសេនាតូចវិស្វកម្ម យោធភូមិភាគទី៥
៩៣-នាយចំណង់	បុន សំបៀន	អត្តលេខ១០៧៨៣៦	មេក្រុម អនុសេនាតូចវិស្វកម្ម យោធភូមិភាគទី៥
៩៤-នាយចំណង់	រឹម ធួន	អត្តលេខ១១៦០២៨៧	មេបញ្ជាការកងអនុសេនាតូចកាំភ្លើងធំកងអនុ សេនាធំគាំទ្រកងពលតូចថ្មើរជើងលេខ៥២
៩៥-នាយចំណង់	ស៊ីន សិទ្ធ	អត្តលេខ១៨០៣៣៦	ជំនួយការ កងអនុសេនាតូចទី២កងអនុសេនា ធំការពារអាកាសកងពលតូចថ្មើរជើងលេខ៥២
៩៦-នាយចំណង់	ថាច់ ឈុនឡេង	អត្តលេខ០៨៤០៩៤	ជំនួយការ ភស្តុភារ បច្ចេកទេសកងអនុសេនា ធំល្បាតទី២ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
៩៧-នាយចំណង់	ផា ចាន់ធឿន	អត្តលេខ១៣២៦៣១	បុគ្គលិកភស្តុភារ អនុសេនាតូចវិស្វកម្ម យោធភូមិភាគទី៥
៩៨-នាយចំណង់	ស៊ីម សាវន	អត្តលេខ០៦២៥៤២	ជំនួយការបញ្ជូនសារកងអនុសេនាធំល្បាតទី២ កងការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥
៩៩-នាយចំណង់	យ៉ិន សម្បស្ស	អត្តលេខ១១២៤១២	ជំនួយការ ពេទ្យកងអនុសេនាធំល្បាតទី២កង ការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥
១០០-នាយចំណង់	យ៉ង់ ឃៀង	អត្តលេខ២២៧១៨៥	ជំនួយការ កងអនុសេនាធំបញ្ជូនសារ កងពលតូចថ្មើរជើង៥២
១០១-នាយចំណង់	នួន សំណាង	អត្តលេខ០៨៧៦២៥	មេបញ្ជាការកងអនុសេនាតូចត្បាល់កងអនុសេនា ធំគាំទ្រ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១០២-នាយចំណង់	ឌុច ភារុណ	អត្តលេខ១១២១២៤	មេបញ្ជាការ កងអនុសេនាតូចទី២ កងអនុសេនាធំ ល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១០៣-នាយចំណង់	ឈឹម ចន្ទា	អត្តលេខ០៨៤០៩៣	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាធំ ល្បាតទី៦ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥



១០៤-នាយចំណង់	ហ៊ុំ ហាន	អត្តលេខ១៥០៤០២	មេបញ្ជាការរង កងអនុសេនាតូចកាំភ្លើងយន្ត កងអនុសេនាធំគាំទ្រ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១០៥-នាយចំណង់	ជុំ សរ	អត្តលេខ០៥៤៩៥៥	មេបញ្ជាការរង កងអនុសេនាតូចទី២កងអនុសេនាធំ ល្បាតទី២ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១០៦-នាយចំណង់	សូ សុខ	អត្តលេខ០៨៤២៣២	មេបញ្ជាការរង កងអនុសេនាតូចទី១កងអនុសេនាធំ ល្បាតទី២ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១០៧-នាយចំណង់	អ៊ុំ តារី	អត្តលេខ០៧៦៧៩៦	មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាធំ ល្បាតទី២កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១០៨-នាយចំណង់	ចាន់ សុភេទ	អត្តលេខ០៧៦៨១១	មេក្រុម២ កងអនុសេនាធំល្បាតទី២កងការពារព្រំដែន លេខ៥០៣ យោធភូមិភាគទី៥
១០៩-នាយចំណង់	សៀ ឈឿង	អត្តលេខ១៤៤៥៧០	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាធំ ល្បាតទី៥ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥
១១០-នាយចំណង់	មាន សារស័	អត្តលេខ១១៤៨៩០	មេបញ្ជាការរងកងអនុសេនាតូចទី២ កងអនុសេនាធំ ល្បាតទី៥ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥
១១១-នាយចំណង់	ទា ចន្ទ្រា	អត្តលេខ១១១៤៩១	ជំនួយការ ហ្វឹកហ្វឺន កងការពារព្រំដែន លេខ៥០៤ យោធភូមិភាគទី៥
១១២-នាយចំណង់	ទឹម សុខលី	អត្តលេខ១១៤៩០៥	ជំនួយការ បញ្ជូនសារ កងអនុសេនាតូចទី១កងអនុ សេនាធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៤
១១៣-នាយចំណង់	សុខ សារី	អត្តលេខ១៣៦៦៩៦	រងក្រុមកងអនុសេនាតូចទី១កងអនុសេនាធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៤យោធភូមិភាគទី៥
១១៤-នាយចំណង់	នាង ភារម្យ	អត្តលេខ០៧៥៦០៩	មេបញ្ជាការរងកងអនុសេនាតូចវរសេនាតូច វិស្វកម្ម យោធភូមិភាគទី៥
១១៥-នាយចំណង់	ឈឿង វណ្ណត	អត្តលេខ២០១៥២៦	ជំនួយការ ការិយាល័យទី២តំបន់ប្រតិបត្តិការ សឹករងប៉ៃលិន
១១៦-នាយចំណង់	កែវ រុទ្ធា	អត្តលេខ១៦០៥៨០	មេបញ្ជាការរង កងអនុសេនាធំបញ្ជូនសារ កងពលតូចថ្មើរជើងលេខ៥២
១១៧-នាយចំណង់	ទន់ សាភាន់	អត្តលេខ១៤៣២៧៩	ជំនួយការ ផ្នែកជួសជុលរថយន្តការិយាល័យ បច្ចេកទេសកងពលតូចថ្មើរជើងលេខ៥២
១១៨-នាយចំណង់	ងី ទុង	អត្តលេខ១៥០៣២៨	បុគ្គលិក ភស្តុភារ បច្ចេកទេសកងអនុសេនា ធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១១៩-នាយចំណង់	អៀង ចំរើន	អត្តលេខ២១៣៩១៦	ជំនួយការ បញ្ជូនសារកងអនុសេនាធំ ល្បាតទី៤ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១២០-នាយចំណង់	ខៀវ ចុន	អត្តលេខ១១២១៨៩	មេបញ្ជាការរង កងអនុសេនាតូចកងអនុសេនាធំ គាំទ្រកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
១២១-នាយចំណង់	ហៀន ម៉ៅ	អត្តលេខ២១៣៩៦៤	មេបញ្ជាការរងកងអនុសេនាតូចទី១កងអនុសេនា ធំល្បាតទី២កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥



១២២-នាយចំណង់	ឡាច លីហ៊ុន	អត្តលេខ១០៨៨៣០	មេបញ្ជាការរង កងអនុសេនាតូចទី២កងអនុសេនា ធំល្បាតទី២ កងការពារព្រំដែនលេខ៥០៣ យោធភូមភាគទី៥
១២៣-នាយចំណង់	ចក់ វាសនា	អត្តលេខ១៩១០៥២	មេបញ្ជាការរងកងអនុសេនាតូចទី១កងអនុសេនា ធំល្បាតទី២កងការពារព្រំដែនលេខ៥០៣ យោធភូមភាគទី៥
១២៤-នាយចំណង់	តៃ រុទ្ធី	អត្តលេខ០៨៤១៨៧	មេបញ្ជាការរង កងអនុសេនាតូចបញ្ជូនសារ កងការពារព្រំដែនលេខ៥០៣យោធភូមភាគទី៥
១២៥-នាយចំណង់	សាត ចាន់ណាផ្រ	អត្តលេខ១៣៣១២០	ជំនួយការពេទ្យ កងអនុសេនាធំល្បាតទី១ កងការពារព្រំដែនលេខ៥០៤យោធភូមភាគទី៥
១២៦-ព្រឹទ្ធបាលឯក	ចូត ចន្ថា	អត្តលេខ១៧៧៤៥៨	បុគ្គលិក ផ្នែកបុគ្គលិក លេខាធិការដ្ឋាន យោធភូមភាគទី៥
១២៧-ព្រឹទ្ធបាលឯក	ហើយ សំអាង	អត្តលេខ១៨០២១៩	បុគ្គលិក ការិយាល័យសុខាភិបាល យោធភូមភាគទី៥
១២៨-ព្រឹទ្ធបាលឯក	ហិ សុខា	អត្តលេខ១៦០៤៩៨	បុគ្គលិក ការិយាល័យសុខាភិបាល យោធភូមភាគទី៥
១២៩-ព្រឹទ្ធបាលឯក	គុន រស្មី	អត្តលេខ០៩៥៥៣២	បុគ្គលិក ការិយាល័យកាំភ្លើងធំយោធភូមភាគទី៥
១៣០-ព្រឹទ្ធបាលឯក	វង្ស ធារី	អត្តលេខ១៣០៦៥៩	បុគ្គលិក ការិយាល័យការពារអាកាស យោធភូមភាគទី៥
១៣១-ព្រឹទ្ធបាលឯក	ម៉ែន ស្រីវត្ត	អត្តលេខ១៦១៣០៦	បុគ្គលិក ការិយាល័យការពារអាកាស យោធភូមភាគទី៥
១៣២-ព្រឹទ្ធបាលឯក	ញ៉ិច សំអាត	អត្តលេខ១៩៤៧៥៩	បុគ្គលិក ការិយាល័យការពារអាកាស យោធភូមភាគទី៥
១៣៣-ព្រឹទ្ធបាលឯក	ម៉ែន សាវ៉ាត់	អត្តលេខ១៩៤៧៥៩	បុគ្គលិក ការិយាល័យការពារអាកាស យោធភូមភាគទី៥
១៣៤-ព្រឹទ្ធបាលឯក	មាស ផល្លា	អត្តលេខ២២៦៤៨៣	មេក្រុម វរសេនាតូចវិស្វកម្ម យោធភូមភាគទី៥
១៣៥-ព្រឹទ្ធបាលឯក	ផន សុផល	អត្តលេខ២១៩២៦១	បុគ្គលិកបើកបរ វរសេនាតូចវិស្វកម្ម យោធភូមភាគទី៥
១៣៦-ព្រឹទ្ធបាលឯក	យឹម សុន្ទរៈ	អត្តលេខ១១០៦៨៩	មេបញ្ជាការរងកងអនុសេនាតូច វរសេនាតូចវិស្វកម្ម យោធភូមភាគទី៥
១៣៧-ព្រឹទ្ធបាលឯក	ហួត ចន្រ្ទា	អត្តលេខ២២៨៥១៩	បុគ្គលិក ពេទ្យបឋម តំបន់អភិវឌ្ឍន៍ យោធភូមភាគទី៥
១៣៨-ព្រឹទ្ធបាលឯក	និន សុផាត	អត្តលេខ១៧៧៤៣០	មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ វរសេនា តូចលេខ៥២១កងពលតូចថ្មើរជើងលេខ៥២
១៣៩-ព្រឹទ្ធបាលឯក	ណុក សំណាង	អត្តលេខ១៦០៣៨៣	មេក្រុម កងអនុសេនាតូចទី២ កងអនុសេនាធំ កាំភ្លើងធំ កងពលតូចថ្មើរជើងលេខ៥២
១៤០-ព្រឹទ្ធបាលឯក	មៅ វ៉ាន់ឌី	អត្តលេខ១៧៦៨២១	មេក្រុម កងអនុសេនាតូចកាំភ្លើងយន្តកងអនុ សេនាធំគាំទ្រវរសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
១៤១-ព្រឹទ្ធបាលឯក	ណាន់ ណែម	អត្តលេខ១៧៧២១០	មេក្រុម១ កងអនុសេនាធំទី២វរសេនាតូចលេខ ៥២៣ កងពលតូចថ្មើរជើងលេខ៥២

១៤២-ព្រឹទ្ធបាលឯក	ភ័ក្ត ប៊ុនលី	អគ្គលេខ២២៧៣៩៧	បុគ្គលិក កងអនុសេនាតូចស្មើការណ៍ កងពលតូចថ្មើរជើងលេខ៥២
១៤៣-ព្រឹទ្ធបាលឯក	សុក វាសនា	អគ្គលេខ២០៩៥០៩៤	បុគ្គលិក ក្រុម២ កងអនុសេនាតូច បញ្ជូនសារ វេសេនាតូចលេខ៥២១
១៤៤-ព្រឹទ្ធបាលឯក	សាយ សៀន	អគ្គលេខ១៦០៤៥៨	បុគ្គលិក ក្រុម៣ កងអនុសេនាតូចទី១ កងអនុ សេនាទី១ វេសេនាតូចលេខ៥២១
១៤៥-ព្រឹទ្ធបាលឯក	រៀត ផារ៉ាក់	អគ្គលេខ២០៨៦៧៧៥	បុគ្គលិក កងអនុសេនាតូចទី២ កងអនុសេនាទី ទី២ វេសេនាតូចលេខ៥២១
១៤៦-ព្រឹទ្ធបាលឯក	ទួន សារុន	អគ្គលេខ១៣២៤៦៥	បុគ្គលិកកងការពារព្រំដែនលេខ៥០១ យោធភូមិភាគទី៥
១៤៧-ព្រឹទ្ធបាលឯក	អាញ សុខ	អគ្គលេខ១១២២៥៥	បុគ្គលិក ពេទ្យ កងអនុសេនាទី២ កងការពារព្រំដែនលេខ៥០៣
១៤៨-ព្រឹទ្ធបាលឯក	ឈិន សារ៉ុន្ទី	អគ្គលេខ២១៥៤៨៩	មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនាទី ២ កងការពារព្រំដែនលេខ៥០៤
១៤៩-ព្រឹទ្ធបាលឯក	ជួន សារ៉ែន	អគ្គលេខ២០៨១៩២២	បុគ្គលិក ពេទ្យ កងអនុសេនាទី២ កងការពារព្រំដែនលេខ៥០៤
១៥០-ព្រឹទ្ធបាលឯក	ហម វិទ្យុ	អគ្គលេខ២០៧៣១៣២	បុគ្គលិកកងការពារព្រំដែនលេខ៥០១ យោធភូមិភាគទី៥
១៥១-ព្រឹទ្ធបាលឯក	ឈាន ម៉េងលី	អគ្គលេខ១១២៦៨៦	បុគ្គលិក កងអនុសេនាទី២ កងការពារព្រំដែនលេខ៥០៤
១៥២-ព្រឹទ្ធបាលឯក	គង់ សុផល	អគ្គលេខ២០៩៥៦៤២	មេក្រុម ផ្នែកបរិក្ខារ លេខាធិការដ្ឋាន យោធភូមិភាគទី៥
១៥៣-ព្រឹទ្ធបាលឯក	ឆ័យ សុផានិក្យ	អគ្គលេខ២១៥៩៥២	បុគ្គលិក ព័ត៌មានវិទ្យា ការិយាល័យទី៥ យោធភូមិភាគទី៥
១៥៤-ព្រឹទ្ធបាលឯក	សុផុន ផល្លី	អគ្គលេខ១៦៦៨៩៣	មេបញ្ជាការកងអនុសេនាតូចដឹកជញ្ជូន វេសេនា តូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
១៥៥-ព្រឹទ្ធបាលឯក	សុវណ្ណ មុនី	អគ្គលេខ១៦០៦៩៤	មេបញ្ជាការកងអនុសេនាទី១ វេសេនាតូច លេខ៥២៤ កងពលតូចថ្មើរជើងលេខ៥២
១៥៦-ព្រឹទ្ធបាលឯក	ណាត សៀន	អគ្គលេខ១៧៧១៨៨	មេបញ្ជាការ កងអនុសេនាតូចទី២ កងអនុសេនា ទី១ វេសេនាតូចលេខ៥២៤ កងពលតូច ថ្មើរជើងលេខ៥២
១៥៧-ព្រឹទ្ធបាលឯក	ទូច សិទ្ធ	អគ្គលេខ១៦០៣០៣	មេបញ្ជាការរងកងអនុសេនាតូចទី៣ កងអនុសេនា ទី១ វេសេនាតូចលេខ៥២៣ កងពលតូច ថ្មើរជើងលេខ៥២
១៥៨-ព្រឹទ្ធបាលឯក	សរ សាត	អគ្គលេខ២២៧៦៣០	មេបញ្ជាការរង កងអនុសេនាតូច ដឹកជញ្ជូន វេសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
១៥៩-ព្រឹទ្ធបាលឯក	ងួន វាសនា	អគ្គលេខ១៧៦៧៨៥	មេក្រុម កងអនុសេនាតូចដេកាហ្សែតកង អនុសេនាទី៣ វេសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
១៦០-ព្រឹទ្ធបាលឯក	ទូច សារ៉េន	អគ្គលេខ១៧៦៩០៧	មេក្រុម៣ កងអនុសេនាតូចទី១កងអនុ សេនាទី៣ វេសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២



១៦១-ព្រឹទ្ធបាលឯក	ស៊ឹម សារ៉េន	អគ្គលេខ១៧៧៧៥៥	មេក្រុម២ កងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ៥២៣ កងពលតូច ថ្មើរជើងលេខ៥២
១៦២-ព្រឹទ្ធបាលឯក	យ៉ាង សារៈ	អគ្គលេខ១៦៦៩៧២	មេពួកក្រុម១កងអនុសេនាតូចត្បាល់៨២កង អនុសេនាធំគាំទ្រវរសេនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
១៦៣-ព្រឹទ្ធបាលឯក	រុទ្ធា ធុរើន	អគ្គលេខ០៨៦៥៤៩	មេពួកកងអនុសេនាតូចទី១កងអនុសេនាធំ ទី៣ វរសេនាតូចលេខ៥២៣ កងពលតូច ថ្មើរជើងលេខ៥២
១៦៤-ព្រឹទ្ធបាលឯក	ពៅ សំអិត	អគ្គលេខ០៧៥៨០១	បុគ្គលិក ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
១៦៥-ព្រឹទ្ធបាលឯក	ហុង សុខខា	អគ្គលេខ២២៦៥៥៩	បុគ្គលិក ការិយាល័យសុខាភិបាលយោធាភូមិភាគទី៥
១៦៦-ព្រឹទ្ធបាលឯក	សាន្ត សុខភីណ	អគ្គលេខ០៥៤១៤០	បុគ្គលិក ការិយាល័យសុខាភិបាលយោធាភូមិភាគទី៥
១៦៧-ព្រឹទ្ធបាលឯក	រៀត ស៊ីនុត	អគ្គលេខ១៩៤៦៩៦	បុគ្គលិកវិទ្យាទាក់ទងវរសេនាតូចការពារ អាកាសយោធាភូមិភាគទី៥
១៦៨-ព្រឹទ្ធបាលឯក	រ៉ឹម រតនា	អគ្គលេខ១៦០៨០១	បុគ្គលិក ផ្នែកជួសជុលរថយន្តការិយាល័យ បច្ចេកទេសកងពលតូចថ្មើរជើងលេខ៥២
១៦៩-ព្រឹទ្ធបាលឯក	ស៊ិន សុផល	អគ្គលេខ១៧៧៧០៨	មេបញ្ជាការរង សកងអនុសេនាតូចទី៣ កងអនុសេនាធំទី៣ វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
១៧០-ព្រឹទ្ធបាលឯក	កែវ ចាន់ថា	អគ្គលេខ១៦០២២១	បុគ្គលិកបញ្ជូនសារ កងអនុសេនាធំទី១ វរសេនាតូចលេខ៥២១កងពលតូច ថ្មើរជើងលេខ៥២
១៧១-ព្រឹទ្ធបាលឯក	ប្រឹង វិចិត្រ	អគ្គលេខ១៧៧៤៩៣	បុគ្គលិកពេទ្យ កងអនុសេនាធំទី៣ វរសេនាតូច លេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
១៧២-ព្រឹទ្ធបាលឯក	ចិន ថាន់	អគ្គលេខ០៨៦៧២៧	បុគ្គលិកកងអនុសេនាតូចទី៣ កងអនុសេនា ធំទី២ វរសេនាតូចលេខ៥២៣ កងពលតូច ថ្មើរជើងលេខ៥២
១៧៣-ព្រឹទ្ធបាលឯក	សាំង កែវ	អគ្គលេខ០៨២៥០៨	មេក្រុម១ កងអនុសេនាតូចទី១កងអនុសេនា ធំល្បាតទី៤កងការពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១៧៤-ព្រឹទ្ធបាលឯក	វ៉ា សាន្ត	អគ្គលេខ០៧៤២២៧	រងក្រុម៣ កងអនុសេនាតូចទី២ កងអនុសេនា ធំល្បាតទី៥កងការពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
១៧៥-ព្រឹទ្ធបាលឯក	ជាន ស័ក្កដា	អគ្គលេខ០៧៧៤៥៩	មេបញ្ជាការរងកងអនុសេនាតូចទី២កងអនុសេនា ធំល្បាតទី១ កងការពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
១៧៦-ព្រឹទ្ធបាលឯក	ឆន សម្បត្តិ	អគ្គលេខ២១៥៨៥៦	បុគ្គលិក ប្រតិបត្តិការសឹក កងការពារព្រំដែន លេខ៥០៤ យោធាភូមិភាគទី៥
១៧៧-ព្រឹទ្ធបាលឯក	ស៊ី មន្ទីរ័ត្ន	អគ្គលេខ០៨១៨៤៨	បុគ្គលិកកសិកម្ម កងអនុសេនាធំល្បាតទី៥កងការ ពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
១៧៨-ព្រឹទ្ធបាលឯក	ចាន់ រ័ត្ន	អគ្គលេខ១១២៦៣០	បុគ្គលិក កងអនុសេនាធំល្បាតទី២ កងការពារ ព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
១៧៩-ព្រឹទ្ធបាលទោ	ណាង សុខភិរម្យ	អគ្គលេខ២២៦៩៧៣	បុគ្គលិក ក្រុម៣ កងអនុសេនាតូចទី១ កងអនុសេនាធំទី៣វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២



១៨០-ព្រឹទ្ធបាលទោ	ឈិន នី	អត្តលេខ២២៧០៨៩	មេបញ្ជាការរង កងអនុសេនាតូចទី១កងអនុសេនាធំទី១ វរសេនាតូចលេខ៥២៣ កងពលតូចថ្មីរដ្ឋលេខ៥២
១៨១-ព្រឹទ្ធបាលទោ	ប៊ុន ចាន់ថង	អត្តលេខ២២៨៩៣០	បុគ្គលិកកងអនុសេនាតូចទី៣កងអនុសេនាធំទី៣ វរសេនាតូចលេខ៥២៣ កងពលតូចថ្មីរដ្ឋលេខ៥២
១៨២-ព្រឹទ្ធបាលទោ	ឡេង សុខលោង	អត្តលេខ២០៩៥១៤៣	បុគ្គលិក កងអនុសេនាតូចបញ្ជូនសារ វរសេនាតូចលេខ៥២៣ កងពលតូចថ្មីរដ្ឋលេខ៥២
១៨៣-ព្រឹទ្ធបាលទោ	ទូច ឡូញ	អត្តលេខ២២៧០១៥	មេក្រុម កងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៥២៣ កងពលតូចថ្មីរដ្ឋលេខ៥២
១៨៤-ព្រឹទ្ធបាលទោ	ជ័យ ភីក្ក	អត្តលេខ២២៦៨៥៤	មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនាធំទី២ វរសេនាតូចលេខ៥២៤ កងពលតូចថ្មីរដ្ឋលេខ៥២
១៨៥-ព្រឹទ្ធបាលទោ	គៀង ផារិន	អត្តលេខ២០៩៤២៧៨	បុគ្គលិក កងអនុសេនាធំបញ្ជូនសារ យោធភូមិភាគទី៥
១៨៦-ព្រឹទ្ធបាលទោ	ទិត ប្រុស	អត្តលេខ២២៧៥៣៣	បុគ្គលិក បើកបរ ក្រុម៣ កងអនុសេនាតូចដឹកជញ្ជូនវរសេនាតូចលេខ៥២១ កងពលតូចថ្មីរដ្ឋលេខ៥២
១៨៧-ព្រឹទ្ធបាលទោ	អុល ខ្វាង	អត្តលេខ២២៩០៨២	មេក្រុម២កងអនុសេនាតូចទី២កងអនុសេនាធំទី៣ វរសេនាតូចលេខ៥២៣ កងពលតូចថ្មីរដ្ឋលេខ៥២
១៨៨-ព្រឹទ្ធបាលទោ	ង៉ែត សម្បត្តិ	អត្តលេខ២០៧៦៥០១	បុគ្គលិក គ្រប់គ្រងបុគ្គលិកកងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥
១៨៩-ព្រឹទ្ធបាលទោ	ម៉ៅ សុភាព	អត្តលេខ២០១៥១០	បុគ្គលិក ផ្នែកបុគ្គលិក លេខាធិការដ្ឋានយោធភូមិភាគទី៥
១៩០-ព្រឹទ្ធបាលទោ	តឹក យ៉ម	អត្តលេខ២២៩៩១៣	រងក្រុម១ កងអនុសេនាតូចបញ្ជូនសារ វរសេនាតូចលេខ៥២១
១៩១-ព្រឹទ្ធបាលទោ	ផល ស៊ីថុ	អត្តលេខ២០៥៦៤៤	បុគ្គលិក ផ្នែកបរិក្ខារ លេខាធិការដ្ឋានយោធភូមិភាគទី៥
១៩២-ព្រឹទ្ធបាលទោ	ឈីវ ម៉ាឡា	អត្តលេខ២២៦៨៥៧	បុគ្គលិក ការិយាល័យទី៥ យោធភូមិភាគទី៥
១៩៣-ព្រឹទ្ធបាលទោ	ឡាន ម៉េងឈូ	អត្តលេខ២២៦៨៦១	បុគ្គលិក ក្រុម៣ កងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ៥២១
១៩៤-ព្រឹទ្ធបាលទោ	ទូច ឆានី	អត្តលេខ២២៦៧៧១	មេក្រុម៣ កងអនុសេនាតូចទី១ កងអនុសេនាធំទី១ វរសេនាតូចលេខ៥២៣
១៩៥-ពលបាលឯក	ហ៊ាង ថ័នសុលភ័ណ	អត្តលេខ២០៧៣៨២៨	បុគ្គលិក ផ្នែកបុគ្គលិក លេខាធិការដ្ឋានយោធភូមិភាគទី៥
១៩៦-ពលបាលឯក	រៀម ភារិត	អត្តលេខ២២៦៩៦០	មេក្រុម១ កងអនុសេនាតូចកាំភ្លើងគ្បាល់ ៨២មម កងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៥២១
១៩៧-ពលបាលឯក	ខុម សុខខុន	អត្តលេខ២១៧៧៥៦៤	រងក្រុម២ កងអនុសេនាតូច ៨២មម កងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៥២១
១៩៨-ពលបាលឯក	សួន ស៊ីយ៉ាន	អត្តលេខ២២៨៤៥៨	បុគ្គលិក ផ្នែកបម្រើការ លេខាធិការដ្ឋានយោធភូមិភាគទី៥

១៩៩-ពលបាលឯក	កុច កែវដារ៉ាន់	អត្តលេខ១៦១២៨៣	បុគ្គលិក ផ្នែកស្រាវជ្រាវចងក្រងប្រវត្តិ កងទ័ពការិយាល័យទី៥យោធាភូមិភាគទី៥
២០-ពលបាលឯក	ចំរុង សុភានយ៉ា	អត្តលេខ២២៦៥០២	បុគ្គលិក ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
២០១-ពលបាលឯក	រុន សុគន្ធា	អត្តលេខ១០៩៦៦៤	បុគ្គលិក ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
២០២-ពលបាលឯក	លី សក្កា	អត្តលេខ២២៦៨៧២	បុគ្គលិក ភស្តុភារ កងអនុសេនាធំទី៣ វរសេនាតូច លេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
២០៣-ពលបាលឯក	សៀង និស្ស័យ	អត្តលេខ២២៦៦៤៩	បុគ្គលិក ហិរញ្ញវត្ថុ វរសេនាតូចលេខ៥២៤ កងពលតូចថ្មើរជើងលេខ៥២
២០៤-ពលបាលឯក	មៅ សំបូរ	អត្តលេខ១១២៦០៩	បុគ្គលិក ភស្តុភារ កងការពារព្រំដែន លេខ៥០៤ យោធាភូមិភាគទី៥
២០៥-ពលបាលឯក	សេង គឹមថេង	អត្តលេខ០៧៧៥១១	បុគ្គលិក បញ្ជូនសារ កងការពារព្រំដែន លេខ៥០៤ យោធាភូមិភាគទី៥
២០៦-ពលបាលឯក	ប៊ុត សំរិទ្ធ	អត្តលេខ១១០៩៨៧	បុគ្គលិក កងអនុសេនាតូចទី១ កងអនុសេនាធំ ល្បាតទី១ កងការពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២០៧-ពលបាលឯក	ជឹម កៀន	អត្តលេខ០៩៥៥២២	បុគ្គលិកភស្តុភារ វរសេនាតូចវិស្វកម្ម យោធាភូមិភាគទី៥
២០៨-ពលបាលឯក	តាន់ គាំងហុង	អត្តលេខ១១១៤៩៦	បុគ្គលិក កងអនុសេនាតូចទី១ កងអនុសេនាធំ ល្បាតទី១ កងការពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២០៩-ពលបាលឯក	ផាង រី	អត្តលេខ១៣៣០៨៦	សមាជិក ក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិព្រំយោធាភូមិភាគទី៥
២១០-ពលបាលឯក	ហុង លី	អត្តលេខ១១២៦១១	បុគ្គលិក កងអនុសេនាធំល្បាតទី១កងការពារ ព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២១១-ពលបាលឯក	ជាក សាមុត	អត្តលេខ១១២៧០៣	បុគ្គលិក កងអនុសេនាធំល្បាតទី១កងការពារ ព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២១២-ពលបាលឯក	ជាក ស៊ីម៉ៃ	អត្តលេខ១៣៨២៧៥	មេក្រុម កងអនុសេនាធំល្បាតទី១កងការពារ ព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២១៣-ពលបាលឯក	ជួប សុជាតិ	អត្តលេខ០៧៣៨៩៩	បុគ្គលិក ផ្នែកបុគ្គលិក លេខាធិការដ្ឋាន យោធាភូមិភាគទី៥
២១៤-ពលបាលឯក	យ៉ង់ សារឿន	អត្តលេខ១៦៦៥៦៣	បុគ្គលិក ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
២១៥-ពលបាលឯក	លី រ៉ាន់ដា	អត្តលេខ១០៩៨៥៥	បុគ្គលិក ការិយាល័យសុខាភិបាល យោធាភូមិភាគទី៥
២១៦-ពលបាលឯក	ប៊ុន មករា	អត្តលេខ០៥៤៦៦៨	បុគ្គលិក ការិយាល័យកាំភ្លើងធំ យោធាភូមិភាគទី៥
២១៧-ពលបាលឯក	យ៉ង់ និមល	អត្តលេខ០៩៥១៧០	បុគ្គលិក វរសេនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
២១៨-ពលបាលឯក	ឈុំ ចាន់លី	អត្តលេខ១៧៧៧៣៩	បុគ្គលិក ក្រុម៣ កងអនុសេនាតូចស្មើបការណ៍ វរសេនាតូចលេខ៥២១កងពលតូចថ្មើរជើងលេខ៥២
២១៩-ពលបាលឯក	ប៊ុន វណ្ណនី	អត្តលេខ១៧៧២១៦	មេក្រុម១ កងអនុសេនាតូចស្មើបការណ៍វរសេនា តូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២



២២០-ពលបាលឯក	រ៉េម ចាន់ធឿន	អគ្គលេខ១៧៧៥៦៣	មេក្រុមពាក់អនុសេនាតូចដឹកជញ្ជូនវេសនាតូចលេខ៥២១កងពលតូចថ្មើរជើងលេខ៥២
២២១-ពលបាលឯក	ទ្រី ណាលីន	អគ្គលេខ០៨៦៦៧៦	រងក្រុម២កងអនុសេនាតូចស្នើបការណ៍វេសនាតូចលេខ៥២១កងពលតូចថ្មើរជើងលេខ៥២
២២២-ពលបាលឯក	ខន សុភ័ក្រ	អគ្គលេខ២៥៥៩២៧	មេបញ្ជាការរង កងអនុសេនាធំល្បាតទី៤ កងការពារព្រំដែនលេខ៥០៤
២២៣-ពលបាលឯក	ជា ប៊ុនថេប	អគ្គលេខ០២២៣២៦	មេបញ្ជាការរងកងអនុសេនាតូចទី២កងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនលេខ៥០៤
២២៤-នាយឯក	ហេង រស្មី	អគ្គលេខ០៣២៧៧៤	យុទ្ធជន ការិយាល័យវិស្វកម្ម យោធាភូមិភាគទី៥
២២៥-នាយឯក	ណាង សុខការក្ស	អគ្គលេខ១៦៨៣៧៤	រងក្រុម២ កងអនុសេនាតូចទី២ វេសនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
២២៦-នាយឯក	ទ្រី ស៊ីណាត	អគ្គលេខ១១២៣៨៤	យុទ្ធជនកងអនុសេនាតូចទី៣ កងអនុសេនាធំល្បាតទី៥ កងការពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
២២៧-នាយឯក	ឡាន វិសាល	អគ្គលេខ០៣៣៦៩៩	យុទ្ធជនផ្នែកសោធននិវត្តន៍កសាវការិយាល័យទី១ កងពលតូចថ្មើរជើងលេខ៥២
២២៨-នាយឯក	កេត លីហាវ	អគ្គលេខ០៨៦៩០៨	យុទ្ធជនផ្នែកជួសជុលរថយន្ត ការិយាល័យបច្ចេកទេសកងពលតូចថ្មើរជើងលេខ៥២
២២៩-នាយឯក	ណោម សុគា	អគ្គលេខ១៦០៣៥៦	យុទ្ធជនកងអនុសេនាតូចបញ្ជូនសារវេសនាតូចលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២
២៣០-នាយឯក	ព្រំ បណ្ឌូល	អគ្គលេខ១៩១១៤២	យុទ្ធជន ចលនប្បត្តិវេសនាតូចលេខ៥២៤ កងពលតូចថ្មើរជើងលេខ៥២
២៣១-នាយឯក	ញ៉ុប ថាណ្ណា	អគ្គលេខ១៧៧១៥៦	មេពួក១ ក្រុម២ កងអនុសេនាតូចទី២ កងអនុសេនាធំទី៣ វេសនាតូចលេខ៥២១ កងពលតូចថ្មើរជើងលេខ៥២
២៣២-នាយចំណាង	ឡាយ សុភារម្យ	អគ្គលេខ០៥២៤១៩	ជំនួយការផ្នែកសរសើរ ការិយាល័យទី១
២៣៣-ពលឯក	ប៊ុន វិទ្យាសាស្ត្រ	អគ្គលេខ២៥៦០៧៨	យុទ្ធជន វេសនាតូចវិស្វកម្មយោធាភូមិភាគទី៥
២៣៤-ពលឯក	កេត វិត	អគ្គលេខ២៥៦៧២៨	យុទ្ធជនវេសនាតូចវិស្វកម្មយោធាភូមិភាគទី៥
២៣៥-ពលឯក	រ៉េន រៀន	អគ្គលេខ២៥៧៧២៩	យុទ្ធជន វេសនាតូចវិស្វកម្មយោធាភូមិភាគទី៥
២៣៦-ពលឯក	ចាន់ វណ្ណា	អគ្គលេខ២៥៧១២៤	យុទ្ធជនរដ្ឋបាលកងការពារព្រំដែនលេខ៥០៣ យោធាភូមិភាគទី៥
២៣៧-ពលឯក	មិន ចិត្រា	អគ្គលេខ២៥៧៨៨៦	យុទ្ធជន ការិយាល័យវិស្វកម្មយោធាភូមិភាគទី៥
២៣៨-ពលឯក	ប៉ា កុសល	អគ្គលេខ២៥៦៩៩១	យុទ្ធជន ការិយាល័យវិស្វកម្មយោធាភូមិភាគទី៥
២៣៩-ពលឯក	ម៉ី រក្សា	អគ្គលេខ២៥៧៣៩៣	យុទ្ធជន ការិយាល័យវិស្វកម្មយោធាភូមិភាគទី៥
២៤០-ពលឯក	ថន ណារិទ្ធ	អគ្គលេខ២៥៦៧៣៧	យុទ្ធជន ការិយាល័យវិស្វកម្មយោធាភូមិភាគទី៥
២៤១-ពលឯក	ប៉ែន សីហា	អគ្គលេខ២៥៧០៣២	យុទ្ធជនលេខាកងអនុសេនាធំការពារយោធាភូមិភាគទី៥
២៤២-ពលទោ	ឆុំ ដារ៉ា	អគ្គលេខ២៥៦៥៧៤	យុទ្ធជន ការិយាល័យវិស្វកម្មយោធាភូមិភាគទី៥
២៤៣-ពលទោ	ហ៊ុយ ប៊ុនហុង	អគ្គលេខ២២១០៥៨	យុទ្ធជន ហិរញ្ញវត្ថុ កងការពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥
២៤៤-ពលទោ	សុខុម នីវ័ត	អគ្គលេខ១៣៦៦៦២	យុទ្ធជនកងអនុសេនាតូចទី២កងអនុសេនាធំល្បាតទី៥ កងការពារព្រំដែនលេខ៥០៤ យោធាភូមិភាគទី៥



២៨៥-ពលរដ្ឋ ភ្នំ ការិយៈ អគ្គលេខ០៨៦៦៧២ យុទ្ធជន ប្រតិបត្តិការសឹករសេនាតូចលេខ
៥២១ កងពលតូចថ្មើរជើងលេខ៥២

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
ការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៤ ធ្នូ ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២២ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៨៧៧ ល.រ.ប. ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២២

ប្រកាស

ស្តីពី

ការតែងតាំងគ្រប់គ្រង និង គ្រប់គ្រងប្រតិបត្តិការ
របស់អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៤ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងអគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/ រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- បានឃើញអនុក្រឹត្យលេខ ៤៣អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាមូលធិ
- បានឃើញប្រកាសលេខ ៥៤៤ សហវ.ប្រក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីសិទ្ធិអំណាចការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាមូលធិរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១១២៩ សហវ.ប្រក ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល និងការបង្កើតបន្ថែមគណនី និងអនុគណនីនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកានៃប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបង្កើតបន្ថែមគណនី និងអនុគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ២៥៣សហវ.ប្រក ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៥៦ សហវ.ប្រក ចុះថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១._

ប្រាក់បៀវត្សមន្ត្រីរាជការ និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបើកផ្តល់តាមរយៈភ្នាក់ងារបើកផ្តល់។

ប្រការ២._

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស នៅអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដូចមានសមាសភាពខាងក្រោម៖

- | | | | |
|-----------|---------------------|--|---------------------------|
| - លោកស្រី | ស្រី គន្ធានី | ប្រធាននាយកដ្ឋានកិច្ចការទូទៅ | ជាភ្នាក់ងារបើកផ្តល់ |
| - លោកស្រី | កែវ ចន្ទី | អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
នៃនាយកដ្ឋានកិច្ចការទូទៅ | ជាភ្នាក់ងារបើកផ្តល់ជំនួស។ |

ប្រការ៣._

លោកស្រី **ស្រី គន្ធានី** ជាភ្នាក់ងារបើកផ្តល់ និងលោកស្រី **កែវ ចន្ទី** ជាភ្នាក់ងារបើកផ្តល់ជំនួស ត្រូវបានអនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលមូលនិធិសម្រាប់យកទៅបើកប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ។

ប្រការ៤._

បែបបទនៃការអនុវត្តបើកផ្តល់ប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ត្រូវបានកំណត់ដោយសេចក្តីណែនាំជាក្រោយ។

ប្រការ៥._

ភ្នាក់ងារបើកផ្តល់ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះប្រាក់កាស និងមូលនិធិដែលបានទទួល ដើម្បីយកទៅធ្វើការបើកផ្តល់ជូនមន្ត្រីរាជការ។

ប្រការ៦._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ នាយកវិទ្យាស្ថាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៥ ខែ កក្កដា ឆ្នាំខាល ចតុស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២២



អគ្គនាយករដ្ឋមន្ត្រី
អគ្គនាយករដ្ឋមន្ត្រី ហ៊ុន សែន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៤០៧ ល.បក ២០២២

ប្រកាស
ស្តីពី

ការកែតម្រូវនូវប្រព័ន្ធប្រព្រឹត្តិការណ៍ និងប្រព័ន្ធប្រព្រឹត្តិការណ៍
នៃអគ្គនាយកដ្ឋានគណនេយ្យ និងឯកជន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/ រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២២១/០១៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៨៥៦ សហវ.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំ និងចាប់ផ្តើមអនុវត្តអង្គភាពថវិកា

- បានឃើញប្រកាសលេខ ២៣៧ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ៦៦៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៥៤៤ សហវ.ប្រក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ២៥៣ សហវ.ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៤៦ សហវ.ប្រក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៤៧ សហវ.ប្រក ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរង នៅអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដូចខាងក្រោម៖

- | | | |
|-----------------------------------|--|----------------------------|
| - លោកស្រី ស្រី កន្ថក្ខិការ | ប្រធាននាយកដ្ឋានកិច្ចការទូទៅ | ជារដ្ឋទេយ្យករបុរេប្រទាន |
| - លោកស្រី កេរ ចន្ទី | អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
នៃនាយកដ្ឋានកិច្ចការទូទៅ | ជារដ្ឋទេយ្យករបុរេប្រទានរង។ |

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ នាយកវិទ្យាស្ថាន គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៥ ខែ កក្កដា ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២២

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១០៩២០.....សហវ - ២២២

ប្រកាស

ស្តីពី

**ការបង្កើតការិយាល័យសវនកម្មសហគ្រាសទី១១ និងការិយាល័យជំរុញការប្រមូលចំណូលពន្ធ
នៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ**

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង
និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ/បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ
របស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១២៣២ សហវ.ប្រក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃអគ្គនាយកដ្ឋានពន្ធដារ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

បង្កើតការិយាល័យសវនកម្មសហគ្រាសទី១១ និងការិយាល័យជំរុញការប្រមូលបំណុលពន្ធ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។

ប្រការ ២.-

ភារកិច្ចរបស់ការិយាល័យសហគ្រាសទី១១ ដូចគ្នានឹងភារកិច្ចការិយាល័យសវនកម្មសហគ្រាសទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ ទី៧ ទី៨ ទី៩ និងទី១០ ដែលមានចែងក្នុងប្រការ៨៩ នៃប្រកាសលេខ ១២៣២ សហវ.ប្រក ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃអគ្គនាយកដ្ឋានពន្ធដារ និងប្រកាសលេខ ៩៦៦ សហវ.ប្រក ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការបង្កើតការិយាល័យសវនកម្មសហគ្រាសទី៩ និងទី១០ នៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។

ប្រការ ៣.-

ការិយាល័យជំរុញការប្រមូលបំណុលពន្ធមានភារកិច្ចដូចតទៅ៖

- រៀបចំយន្តការឱ្យបានសមស្របដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជំរុញការប្រមូលបំណុលពន្ធដែលកំណត់ដោយនាយកដ្ឋាន
- សម្របសម្រួល និងសហការជាមួយការិយាល័យនានាក្នុងនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការប្រមូលបំណុលពន្ធកំណត់ដោយនាយកដ្ឋាន
- ចូលរួមអនុវត្តវិធានការប្រមូលបំណុលពន្ធដែលអង្គភាពពាក់ព័ន្ធមិនអនុវត្ត
- ចូលរួមរាល់កិច្ចប្រជុំទាក់ទងនឹងការប្រមូលបំណុលពន្ធ
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ការិយាល័យ ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនប្រធាននាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋាន។

ប្រការ ៤.-

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកឧទ្ធរណ៍យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២២

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

4




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.១១១.១.....សហវ.

សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់កំរិតខេត្តព្រះសីហនុ



ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧១៩/១០២៤ ចុះថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៩ ស្តីពីការបង្កើត គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញលិខិតលេខ ៨៧១ សជណ.ហជ ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមតម្រូវការចាំបាច់របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ ដែលមានសមាសភាពដូចខាងក្រោម៖

- | | | |
|---|---|-----------|
| ១- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ុម | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការ ប្រធានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | |
| ២- ឯកឧត្តម ពៅ សម្បត្តិ | អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | អនុប្រធាន |
| ៣- ឯកឧត្តមបណ្ឌិត ហួត សុំ | អនុរដ្ឋលេខាធិការ និង ជាអគ្គលេខាធិការរងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | អនុប្រធាន |
| ៤- ឯកឧត្តម ទេព ធន | រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ | សមាជិក |
| ៥- ឯកឧត្តម នី ឆន្ទ៌ | រដ្ឋលេខាធិការក្រសួងទេសចរណ៍ | សមាជិក |
| ៦- លោកជំទាវ ខៀវ សុផានី | អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ | សមាជិក |
| ៧- ឯកឧត្តម ជា ចុន្ទី | អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃ កអក | សមាជិក |
| ៨- ឯកឧត្តម ត្រៃ មុនី | អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |
| ៩- ឯកឧត្តម ជា កុកហុង | នាយកគម្រោងអង្គភាពគ្រប់គ្រងគម្រោងរៀបចំផែនការមេដើម្បីអភិវឌ្ឍ និង ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង | សមាជិក |
| ១០- លោក សៀង គង់ | អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលក្រសួងយុត្តិធម៌ | សមាជិក |
| ១១- លោក ឡុង ឌីម៉ង់ | អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ | សមាជិក |
| ១២- ឯកឧត្តម ម៉ុង ជ័យ | ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា | សមាជិក |
| ១៣- ឯកឧត្តម អេង រតនា | ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |
| ១៤- ឯកឧត្តម យុន ហេង | ប្រធាននាយកដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | សមាជិក |
| ១៥- លោក ឌូ សុផុ | ប្រធាននាយកដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ | សមាជិក |
| ១៦- លោក ស៊ី គឹមត្រីឆ្មារ | ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងទេសចរណ៍ | សមាជិក |
| ១៧- លោក លី ម៉េងឃាង | ប្រធានការិយាល័យនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា | សមាជិក |

ប្រការ២.-

ក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ មានភារកិច្ចដូចខាងក្រោម៖

- ដឹកនាំ សម្របសម្រួល ផ្សព្វផ្សាយ និង លើកកម្ពស់ការចូលរួមរបស់អង្គពាក់ព័ន្ធ ព្រមទាំងជំរុញការអនុវត្តវិធានការរបស់រដ្ឋាភិបាល



- ធ្វើការសិក្សាលម្អិត ដើម្បីកំណត់បញ្ហាប្រឈម និង លើកអនុសាសន៍ស្តីពីវិធានការជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍគម្រោងវិនិយោគ និង អគារដែលជាប់តាំងក្នុងខេត្តព្រះសីហនុ
- ធ្វើការសិក្សាឱ្យបានច្បាស់លាស់ និង ស៊ីជម្រៅអំពីវិធាន និងយន្តការអនុវត្តគោលនយោបាយលើកទឹកចិត្ត ដើម្បីធានាប្រសិទ្ធភាពនៃការលើកទឹកចិត្ត និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល
- រៀបចំរបាយការណ៍ជូនប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការសម្រេចរបស់ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប្រការ៣.-

ប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ ទទួលខុសត្រូវរួមក្នុងការដឹកនាំ ក្រុមការងារ និង ដឹកនាំកិច្ចប្រជុំ ។ ប្រធានអាចចាត់តាំងអនុប្រធាន ឬ សមាជិកក្រុមការងារ ដឹកនាំការងារជំនួស ក្នុងករណី ចាំបាច់ ឬ ប្រធានអវត្តមាន ។

ក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ មានសិទ្ធិអញ្ជើញក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ចូលរួមប្រជុំតាមការចាំបាច់ ។

ក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ មានសិទ្ធិប្រើប្រាស់ត្រាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដើម្បីបំពេញភារកិច្ចរបស់ខ្លួន ។

ប្រការ៤.-

ក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ មានលេខាធិការដ្ឋានមួយ ជាសេនាធិការ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។ លេខាធិការដ្ឋាននេះមានសមាសភាពដូចខាងក្រោម៖

១- ឯកឧត្តម អ៊ឹម សុខធី	លេខាធិការក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ”	ប្រធាន
២- លោក ស៊ឹម ពិសិដ្ឋ	ប្រធានគ្រប់គ្រងគម្រោងរៀបចំផែនការមេដើម្បីអភិវឌ្ឍ និង ប្រែក្លាយ	អនុប្រធាន
	ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសតំរូវពហុបំណង	
៣- លោក ឃាង ភារម្យ	នាយកទីចាត់ការផែនការ និង វិនិយោគនៃរដ្ឋបាលខេត្តព្រះសីហនុ	សមាជិក
៤- លោក ដាន់ ភេត	មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
៥- លោក អ៊ុន ភេត បណ្ណា	មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក

ប្រការ៥.-

លេខាធិការដ្ឋាន មានភារកិច្ចដូចខាងក្រោម៖

- ធានាកិច្ចដំណើរការប្រចាំថ្ងៃ និង រៀបចំកិច្ចប្រជុំរបស់ក្រុមការងារ
- សិក្សាស្រាវជ្រាវ និង សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី រៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់នានា ដើម្បីប្រមូលធាតុចូល និងលើកជាអនុសាសន៍សម្រាប់ កិច្ចប្រជុំរបស់ក្រុមការងារ
- រៀបចំរបាយការណ៍វឌ្ឍនភាពការងារ
- បំពេញភារកិច្ចផ្សេងទៀតតាមការសម្រេចរបស់ប្រធានក្រុមការងារ។



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៨៨ ន.ណ.ហិរ. ២០២២

ប្រកាសអនុក្រសួង

ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួងប្រទាន

នៅអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៩៩៩/១១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៥១នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

១/៣

- បានឃើញព្រះរាជក្រមលេខ ០៦.នស.៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្ត ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ៦៦៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ដូចខាងក្រោម ៖

- | | | | |
|------------|---------------------|------------------------|---------------------|
| ១. លោក | អ៊ូ គង់ផល | ឋានៈអនុប្រធាននាយកដ្ឋាន | ជាជំនួយបុរេប្រទាន |
| ២. លោកស្រី | យួន ពុទ្ធិតា | ឋានៈប្រធានការិយាល័យ | ជាជំនួយបុរេប្រទានរង |



ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

នាយកឧទ្ធរណ៍ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួងបរិស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ០១ ខែ មិថុនា ឆ្នាំ ២០២២ រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាយ សំរោល

- កន្លែងទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៣
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

លេខ: ៣០៧/២០២២ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគលេខ២០៧៦/២២ ក.អ.ក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំប្រកាសបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ របស់ក្រុមហ៊ុន កុងដា ហ្វឺនីឈ័រ ឯ.ក

ស ៤ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន កុងដា ហ្វឺនីឈ័រ ឯ.ក (KONDA FURNITURE CO., LTD.) តំណាងដោយលោក FANG, RONG-YU សញ្ជាតិចិន(តៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ 360017069 ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

គ្រឿងសង្ហារឹម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ)

៣១០០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពី ការដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតគ្រឿងសង្ហារឹម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) កុនដា ហ្វើនីយ៉ា ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និង ធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃ រោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសរុទ្ធភាព ឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



- ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។
- ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបាន ឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ របស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។
- ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែ ជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។
- ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
- ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។
- ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ

បច្ចេកវិទ្យា និងនវានុវត្តន៍

រដ្ឋលេខាធិការ



ហាន សុភា

មន្ត្រីទទួលខុសត្រូវ

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- រាជកិច្ច
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ
- រដ្ឋបាលស្រុកសំរោងទង
- រដ្ឋបាលឃុំសំបូរ
- “ដើម្បីជូនជ្រោប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ: ៣០៧/រកម/០៦១៨/០១២ ថ្ងៃ: ២២/០៩/២០២២ ខែ: កញ្ញា ឆ្នាំ: ២០២២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី: ២២ ខែ: កញ្ញា ឆ្នាំ: ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខ០៥៧/១៦ ក.ត.ស.ព ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការវិនិយោគបង្កើតរោងចក្រផលិតខោទឹកនោម សម្រាប់ទារក និងមនុស្សចាស់ សំឡីអនាម័យស្រ្តី និងកន្សែងសើម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី

ស ៤ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី (WINSUN (CAMBODIA) CO., LTD.) តំណាងដោយលោក TAI, CHAO-RONG សញ្ជាតិចិន (តៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ ២០៨២១០៦ ចុះថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្កើតរោងចក្រផលិតខោទឹកនោមសម្រាប់ទារក និងមនុស្សចាស់ សំឡីអនាម័យស្រ្តី កន្សែងសើម និងម៉ាស៊ីនផ្គុំសាស្ត្រ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់ទន្លេក្រវាញ សង្កាត់ភ្លើងឆេះទេះ និងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ)។



ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

១- ខោទឹកនោម សំឡីអនាម័យ និងកន្សែងសើម

១៧០៩

២- ម៉ាសវេជ្ជសាស្ត្រ

១៣៩៩

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពី ការដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតខោទឹកនោម សំឡីអនាម័យ កន្សែងសើម និងម៉ាសវេជ្ជសាស្ត្រ វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និង ធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃ រោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសន្តិភាព ឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបាន ឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ របស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណីរោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ២៣២ ឧស.កខ.ប្រក.០៧ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលិខិតលេខ០៦៣៦ ឧ/បន.កខ.លស.០២ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះតាមមុខការរៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បង្គោលចុះ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំផែនទី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជកិច្ច
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ
 - អង្គភាពរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
 - រដ្ឋបាលខណ្ឌកំបូល
 - រដ្ឋបាលសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងធំ "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
រដ្ឋលេខាធិការ
ហាន សុភា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Ministry of Industry, Science, Technology & Innovation

លេខ: ៣០៩ អនកម.បច្ចេកវិទ្យា បច្ចេកវិទ្យា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃ: ២២/០៩/២០២២ ខែ: កញ្ញា ឆ្នាំ: ២០២២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី: ២២ ខែ: កញ្ញា ឆ្នាំ: ២០២២

ប្រកាសបង្កើតរោងចក្រ

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងលិខិតលេខ៤០៦/១៥ ម.ត.ស.ព ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ របស់ក្រុមហ៊ុន មេតថេក អ៊ីមអេសអ៊ីហ្វេត ខប

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន មេតថេក អ៊ីមអេសអ៊ីហ្វេត ខប (MEDTECS MSEZ CORP. LTD.) តំណាងដោយលោក YANG, WEI-YUAN សញ្ជាតិចិន (តៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ ២៥០៧០៨៩២៥ ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធន ស្វាយរៀង (ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង) ។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពី ការដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ មេតថេក អ៊ិមអេសអ៊ីហ្សេត ខប "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ ថ្ងៃ យ៉ាងតិច និង ធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហនៅកន្លែងសមស្របណាមួយដែលងាយមើលឃើញក្នុងរោងចក្ររបស់ ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣-ថ្មី មាត្រា១៨-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណីប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាព នៃ រោងចក្រ និងគុណភាពផលិតផលរបស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមមាត្រា១៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងស្ថិតិភាព ឧស្សាហកម្ម តាមជំពូកទី៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



- ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបាន ឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ របស់រោងចក្រ ស្របតាមមាត្រា៤១-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។
- ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណីរោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា ១៥-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។
- ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩-ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងតាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។
- ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
- ប្រការ១៤៖** ប្រកាសបង្កើតរោងចក្រលេខ៤៦៤ ឧស.កខ.ប្រក.០៩ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។
- ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះតាមមុខការរៀងៗខ្លួន។
- ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បង្គោលជំនួយ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជកិច្ច
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារៀនស្វាយរៀង
 - មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្វាយរៀង
 - អង្គភាពរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសមេមត់ហាតឆេន ស្វាយរៀង
 - រដ្ឋបាលក្រុងបាត់
 - រដ្ឋបាលសង្កាត់បាទី
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍
រដ្ឋលេខាធិការ
មាន សុភា



ក្រសួងរ៉ែ និងថាមពល

Ministry of Mines and Energy

លេខ: ០៨៩៨.១៥.២០២២.បក.

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

Kingdom of Cambodia
Nation Religion King

ប្រកាស

ស្តីពី

**លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០៨៩៨.១៥.២០២២.បក. ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២២**

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខនស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៤១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៤១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោក ស៊ុន សុគុណ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល។

សង្ខេប

ប្រការ១...

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ មានស្លាកយីហោឈ្មោះ ដេប៉ូតេលា សុគុណធី ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របស់លោក ស៊ុន សុគុណ (ម្ចាស់ស្ថានីយ)។

ប្រការ២...

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣...

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤...

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះនូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. គួរពង្រីកក្បាលដីស្ថានីយឱ្យបានប្រវែងអប្បបរមា ២៥ម៉ែត្រ
២. មិនអនុញ្ញាតឱ្យមានលំនៅដ្ឋាននៅក្នុងបរិវេណស្ថានីយ
៣. ពោងប្រេងឥន្ធនៈមួយដាក់ប្រេងឥន្ធនៈបានតែមួយប្រភេទប៉ុណ្ណោះ
៤. បំពង់ខ្យល់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ២ម៉ែត្រ ពី របងព្រំដីស្ថានីយ
៥. ត្រូវមានរបាំងការពារបំពង់ខ្យល់ប្រេងឥន្ធនៈពីការប៉ះទង្គិច



(Handwritten signature)

៦. ខ្សែទូទាត់ប្រេងឥន្ធនៈត្រូវរៀបចំឱ្យបានសមស្របតាមសារាចររបស់ក្រសួងរ៉ែ និងថាមពល
៧. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្ននៅតាមទូទាត់ប្រេងឥន្ធនៈនីមួយៗ
៨. ត្រូវមានកប់ពង់ទទួលប្រេងឥន្ធនៈ
៩. មិនត្រូវបំពាក់វ៉ាន បិទ បើក នៅជាប់នឹងកប់ពង់ខ្យល់ប្រេងឥន្ធនៈ
១០. ទុយោទាត់ប្រេងឥន្ធនៈមិនត្រូវមានប្រវែងលើសពី ៦ម៉ែត្រ
១១. ត្រូវមានគំនូសសញ្ញាសម្រាប់ចំណាត់ចែងយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
១២. ត្រូវមានស្លាកសញ្ញាបម្រាមស្តីពីសុវត្ថិភាពឱ្យបានគ្រប់គ្រាន់
១៣. ត្រូវមានផ្ទាំងព័ត៌មានស្តីពីនីតិវិធីនៃការផ្ទេរប្រេងឥន្ធនៈ
១៤. ត្រូវមានប្រព័ន្ធចែកចាយសំណល់រឹង ប្រេង និងទឹក។

ប្រការ៥...

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦...

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧...

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨...

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩...

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។



ប្រការ១០...

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលរយៈពេល ១ (មួយ) ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយលេខ ០៨៩៨.៣៥.៣(បក-១)H.....ចុះថ្ងៃទី ០១.....ខែ កញ្ញា.....ឆ្នាំ២០២១.....របស់ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ)ខែ ឬ ប្រព្រឹត្តល្មើសច្បាប់ ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើ នោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០៨៩៨.៣៥.៣(បក-១)H.....ចុះថ្ងៃទី ០១.....ខែ កញ្ញា.....ឆ្នាំ២០២១.....នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃទី ០២.....ខែ កើត.....ឆ្នាំ ស្រូវ.....(ស.ស.ប.២៥៦៥)
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២.....ខែ កញ្ញា.....ឆ្នាំ២០២១.....



រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល 
ស៊ុយ វ៉ែង

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- រដ្ឋបាលខេត្តកំពង់ធំ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០៨៩៩.១៦.អ/បក.បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

ប្រកាស

ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០៨៩៩.១៦.អ/បក.បក ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខនស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៩១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៩១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់លោកស្រី ចាំ វ៉ាន់នីកា
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល។

សង្ខេប

ប្រការ១...

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ មានស្លាកយីហោឈ្មោះ: TOTAL ភ្នំពេញថ្មី ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់លោកស្រី ចាំ វ៉ាន់នីកា (ម្ចាស់ស្ថានីយ) ។

ប្រការ២...

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣...

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤០រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- លិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរដែនដី

ប្រការ៤...

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះនូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. កប់ពង់ទទួលប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៣ម៉ែត្រ ពី របងព្រំដីស្ថានីយ
២. ទូចាក់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា៦ម៉ែត្រ ពីព្រំដីស្ថានីយខាងមុខ។



Handwritten signature or mark.

ប្រការ៥...

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិ ផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦...

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពលមុនប្រគល់ សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការ ស្ថានីយនេះ។

ប្រការ៧...

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨...

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩...

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០...

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពលរយៈពេល ១ (មួយ) ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ លេខ ០៨៩៩ រដៈអលក.សអ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ របស់ ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។



54

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ)ខែ ឬ ប្រព្រឹត្តល្មើសច្បាប់ ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើ នោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០៨៩៩.រត.អ/បក.សអ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២២ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រែកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២២

ប្រធានក្រុមប្រឹក្សារ៉ែ និងថាមពល



[Handwritten signature]

ស៊ុយ វ៉ាន់ផា

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- រដ្ឋបាលរាជធានីភ្នំពេញ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy

លេខ: ០៩០១.១៤.៥២៣.២០២២

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស

ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថាប័នប្រេងឥន្ធនៈ
លេខ ០៩០១.១៤.៥២៣.២០២២ ចុះថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២២

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខនស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈ



ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់លោក កាយ ស្រ្ទាំង
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល។

សង្ខេប

ប្រការ១...

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ មានស្លាកយីហោឈ្មោះ ដេប៉ូតេលា ស្រ្ទាំង ថាវីទូ ស្ថិតនៅភូមិឈើទាល ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង របស់លោក កាយ ស្រ្ទាំង (ម្ចាស់ស្ថានីយ)។

ប្រការ២...

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣...

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រការ៤...

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះនូវចំណុចបច្ចេកទេស ដូចខាងក្រោម៖



១. គួរពង្រីកក្បាលដីស្ថានីយឱ្យបានប្រវែងអប្បបរមា ២៥ម៉ែត្រ
២. មិនអនុញ្ញាតឱ្យបញ្ចូល និងលក់ចែកចាយប្រេងឥន្ធនៈដាក់ក្នុងប៊ីដុងជ័រក្នុងបរិវេណស្ថានីយ
៣. មិនអនុញ្ញាតឱ្យតាំងលក់អីវ៉ាន់ ដោយគ្មានសណ្តាប់ធ្នាប់ក្នុងទីធ្លាស្ថានីយ ប៉ុន្តែម្ចាស់ស្ថានីយអាចដាក់លក់បាននៅទីតាំងដែលមានការរៀបចំបានត្រឹមត្រូវ នៅឆ្ងាយពីបំបែកស្ថានីយ
៤. ត្រូវមានកម្រាលទទួលប្រេងឥន្ធនៈ
៥. ត្រូវមានរបាំងការពារបំពង់ខ្យល់ប្រេងឥន្ធនៈពីការប៉ះទង្គិច
៦. ទូចាក់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រ ពីអគារ
៧. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្ននៅតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
៨. ទុយោចាក់ប្រេងឥន្ធនៈមិនត្រូវមានប្រវែងលើសពី ៦ម៉ែត្រ
៩. ត្រូវមានគំនូសសញ្ញាសម្រាប់ចំណាត់ថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
១០. ត្រូវមានស្លាកសញ្ញាបម្រាមស្តីពីសុវត្ថិភាពឱ្យបានគ្រប់គ្រាន់
១១. ត្រូវមានផ្ទាំងព័ត៌មានស្តីពីនីតិវិធីស្តីពីការផ្ទេរប្រេងឥន្ធនៈ
១២. ត្រូវមានប្រព័ន្ធព្យាករណ៍សំណល់រឹង ប្រេង និងទឹក។

ប្រការ៥...

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦...

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧...

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨...

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងការអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយមានប្រសិទ្ធភាពខ្ពស់។



ប្រការ៩...

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០...

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពលរយៈពេល ១ (មួយ) ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ លេខ.០៩០១.១៩.៥២៦.៧៥.....ចុះថ្ងៃទី.....០១.....ខែ.....ឆ្នាំ២០១១.....របស់ ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ)ខែ ឬ ប្រព្រឹត្តល្មើសច្បាប់ ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើ នោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០៩០១.១៩.៥២៦.៧៥ ចុះថ្ងៃទី.....០១.....ខែ.....ឆ្នាំ២០១១.....នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- រដ្ឋបាលខេត្តព្រៃវែង
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ. ១៩. ខែ. ០១. ឆ្នាំ. ២០១១. ទីស. ក. ព. ស. ២៥៦៤.
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី. ០១. ខែ. ឆ្នាំ. ២០១១.
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ស៊ុយ សែម



ក្រសួងរ៉ែ និងថាមពល

Ministry of Mines and Energy

លេខ: ០៩០២ រដៈក្រប.បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

ប្រកាស

ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថាប័នប្រេងឥន្ធនៈ
លេខ ០៩០២ រដៈក្រប.បក ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខនស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថាប័នប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថាប័នប្រេងឥន្ធនៈ

ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់លោក កែវ ពល
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល។

សង្ខេប

ប្រការ១...

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ មានស្លាកយីហោឈ្មោះ ដេប៉ូតេលា ពន្លឺ ពេជ្រ ស្ថិតនៅភូមិអូរត្រៀង ឃុំអូរត្រៀង ស្រុកសំបូរ ខេត្តក្រចេះ របស់លោក កែវ ពល (ម្ចាស់ស្ថានីយ)។

ប្រការ២...

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣...

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- លិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
- លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រការ៤...

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះនូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. គួរពង្រីកក្បាលដីស្ថានីយឱ្យបានប្រវែងអប្បបរមា២៥ម៉ែត្រ
២. មិនអនុញ្ញាតឱ្យមានលំនៅដ្ឋាននៅក្នុងបរិវេណស្ថានីយ



៣. មិនអនុញ្ញាតឱ្យតាំងលក់អីវ៉ាន់ ដោយគ្មានសណ្តាប់ធ្នាប់ក្នុងទីធ្លាស្ថានីយ ប៉ុន្តែម្ចាស់ស្ថានីយ អាចដាក់លក់បាននៅទីតាំងដែលមានការរៀបចំបានត្រឹមត្រូវ នៅឆ្ងាយពីបំបែកស្ថានីយ
៤. មិនអនុញ្ញាតឱ្យបញ្ចូល និងលក់ចែកចាយប្រេងឥន្ធនៈតាមបីដុំដុំក្នុងបរិវេណស្ថានីយ
៥. ត្រូវមានកំបាំងទទួលប្រេងឥន្ធនៈពីរថយន្តស៊ីឡែនផ្ទេរប្រេងឥន្ធនៈ
៦. បំពង់ខ្យល់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ២ម៉ែត្រ ពី របងព្រំដីស្ថានីយ
៧. មិនត្រូវបំពាក់វ៉ាន់បិទ បើកនៅជាប់នឹងតួបំពង់ខ្យល់ប្រេងឥន្ធនៈ
៨. ខ្សែនីម៉ាញ៉េប្រេងឥន្ធនៈ ត្រូវមានភាពសមស្របតាមសារាចរ របស់ក្រសួងរ៉ែ និងថាមពល
៩. ត្រូវមានរបាំងការពារបំពង់ខ្យល់ពីការប៉ះទង្គិច
១០. ទូចាក់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រ ពីអគារ
១១. ត្រូវបំពាក់គន្លឹះអាសន្នរួម និងគន្លឹះអាសន្ននៅតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ
១២. ទុរយោចាក់ប្រេងឥន្ធនៈមិនត្រូវមានប្រវែងលើសពី ៦ ម៉ែត្រ
១៣. ត្រូវមានឧបករណ៍សម្រាប់បង្ការ និងពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់
១៤. ត្រូវមានប្រព័ន្ធព្យាកសំណល់រឹង ប្រេង និងទឹក
១៥. ត្រូវមានស្លាកសញ្ញាបម្រាមស្តីពីសុវត្ថិភាពឱ្យបានគ្រប់គ្រាន់
១៦. ត្រូវមានផ្ទាំងព័ត៌មានស្តីពីនីតិវិធីនៃការផ្ទេរប្រេងឥន្ធនៈ
១៧. ត្រូវមានគំនូសសញ្ញាសម្រាប់ចំណាត់ថយន្តស៊ីឡែនផ្ទេរប្រេងឥន្ធនៈ។

ប្រការ៥...

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិ ផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦...

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពលមុនប្រគល់ សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការ ស្ថានីយនេះ។

ប្រការ៧...

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈ ដែលបានលក់ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨...

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណង អនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយមានប្រសិទ្ធភាពខ្ពស់។



ប្រការ៩...

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០...

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និង ថាមពលរយៈពេល ១ (មួយ) ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ លេខ ០៩០២.២៤.៣៥២៤.៧៥ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ របស់ ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែ ឬ ប្រព្រឹត្តល្មើសច្បាប់ ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើ នោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០៩០២.២៤.៣៥២៤.៧៥ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- រដ្ឋបាលខេត្តក្រចេះ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ ព.ស. ២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល 

ស៊ុយ វ៉ែន



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០៩០៩.១៤.អណ.បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០៩០៩.១៤.អណ.ល.អ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១១

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខនស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួមលេខ១៤១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ របស់លោកស្រី ឆាន ស៊ាងរ៉ែន
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល។

សម្រេច

ប្រការ១...

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ មានស្លាកយីហោឈ្មោះ សូត្រីម៉ិច លុន កៅឡេង ស្ថិតនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង របស់លោកស្រី ឆាន ស៊ាងរ៉ែន (ម្ចាស់ស្ថានីយ) ។

ប្រការ២...

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣...

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែ និងថាមពល ដោយត្រូវបំពេញបន្ថែមនូវឯកសារដូចខាងក្រោមក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

- លិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរដែនដី
- លិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៤...

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរច ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះនូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. មិនអនុញ្ញាតឱ្យតាំងលក់អីវ៉ាន់ ដោយគ្មានសណ្តាប់ធ្នាប់ក្នុងទីធ្លាស្ថានីយ ប៉ុន្តែម្ចាស់ស្ថានីយអាចដាក់លក់បាននៅទីតាំងដែលមានការរៀបចំបានត្រឹមត្រូវ នៅឆ្ងាយពីបំបែកផ្លូវស្ថានីយ
២. ត្រូវមានកប់ពង់ទទួលប្រេងឥន្ធនៈពីរថយន្តស៊ីទែនផ្ទេរប្រេងឥន្ធនៈ
៣. ពោងប្រេងឥន្ធនៈមួយដាក់ប្រេងឥន្ធនៈបានតែមួយប្រភេទប៉ុណ្ណោះ



៤. ត្រូវមានរបាយការណ៍បំពេញប្រែប្រួលឥន្ទ្រៈពីការប៉ះទង្គិច
៥. ទុរយោបាយប្រែប្រួលឥន្ទ្រៈមិនត្រូវមានប្រវែងលើស ពី ៦ម៉ែត្រ
៦. ត្រូវមានគំនូសសញ្ញាសម្រាប់ចំណាត់ថយន្តស៊ីវិលផ្ទេរប្រែប្រួលឥន្ទ្រៈ
៧. ត្រូវមានស្លាកសញ្ញាប្រមាសស្តីពីសុវត្ថិភាពឱ្យបានគ្រប់គ្រាន់
៨. ត្រូវមានផ្ទាំងព័ត៌មានស្តីពីនីតិវិធីនៃការផ្ទេរប្រែប្រួលឥន្ទ្រៈ
៩. ត្រូវមានប្រព័ន្ធគ្រប់គ្រងសំណល់រឹងប្រេង និងទឹក។

ប្រការ៥...

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦...

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧...

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ទ្រៈ ដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់ មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨...

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩...

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០...

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលរយៈពេល ១ (មួយ) ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។



ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ
លេខ ០៩០៥.៧៥.៧៧៧.៧៧៧ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ របស់
ក្រសួងរ៉ែ និងថាមពល និងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះ និងបទប្បញ្ញត្តិជាធរមាន។


ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែ ឬ ប្រព្រឹត្តល្មើសច្បាប់
ឬ ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើ នោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ ០៩០៥.៧៥.៧៧៧.៧៧៧
ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រែកាត
អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាម
ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ពុធ ០៩.១០.២០២២ ខែ តុលា ឆ្នាំ ឆ្លូវ ថ្នាក់ ព.ស.២៥៦៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល 

ស៊ុយ សែម

- កន្លែងទទួល:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - រដ្ឋបាលខេត្តព្រៃវែង
 - ដូចប្រការ១៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី